



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ០៦

ត្រីមាសទី ០១ ឆ្នាំ ២០១៧

ព័ត៌មាន

ផ្សាយបញ្ជី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាណិជ្ជកម្ម

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ២៣-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៦៤ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ដល់នាយនគរបាល
ថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ០៤ រូប ៥០២
- ២៣-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៦៥ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ដល់ទីប្រឹក្សា
ក្រសួងមហាផ្ទៃ ០៦ រូប ៥០៣
- ២៣-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៦៦ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម
ដល់លោក **ស៊ី យ៉ុងកាន់** (SU YONGCAN) ជនជាតិចិន សញ្ជាតិចិន ៥០៤
- ២៤-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៦៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ និងអស់លោក ចំនួន ១៧ រូប ៥០៥
- ២៤-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៦៨ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ឯកឧត្តម
ឧត្តមសេនីយ៍ត្រី **ជួន កុល** ជាជំនួយការឯកឧត្តម **យូ ស៊ីនឡុង** រដ្ឋមន្ត្រីប្រតិភូអម
នាយករដ្ឋមន្ត្រី មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ៥០៧
- ២៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៦៩ ស្តីពី ការផ្ទេរបញ្ចូល និងតម្កើងឋានន្តរស័ក្តិ លោក
អាត វាសនា នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ៥០៨
- ២៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៧០ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ អស់លោក និងលោកស្រី ចំនួន ៨៣ រូប ៥០៩
- ២៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៧១ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម
ដល់អ្នកស្រី **ស៊ី ស៊ីឡុង** (XU XUELIAN) ជនជាតិចិន សញ្ជាតិចិន ដោយប្តូរឈ្មោះជា
ស៊ី រ៉ានី (XU RANY) ៥១១

១

- ២៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៧២ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្ម
 ដល់លោក **ស៊ី គុយយីង** (XU GUIYING) ជនជាតិចិន សញ្ជាតិចិន ៥១២
- ២៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៧៣ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្ម
 ដល់លោក **ស៊ី ជីហ៊ាង** (SHE ZHIJIANG) ជនជាតិចិន សញ្ជាតិចិន ដោយសុំប្តូរឈ្មោះជា
តាំង គ្រាង ខាយ (TANG KRIANG KAI) ៥១៣
- ២៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៧៤ ស្តីពី ការតែងតាំង ឯកឧត្តម ចំនួន ០២ រូប
 ជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នីតិកាលទី៥ មាន
 ឋានៈស្មើ រដ្ឋលេខាធិការ ៥១៤
- ២៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៧៦ ស្តីពី ការតែងតាំង អ្នកអង្គម្ចាស់ **ស៊ីសុវត្ថិ មុនី
 លលក្ខណ៍** និងអ្នកអង្គម្ចាស់ក្សត្រិយ៍ **ស៊ីសុវត្ថិ ជីវ័ន ធារិទ្ធ** ជា ឯកអគ្គរាជទូតអម
 ព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ៥១៥
- ២៦-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៧៧ ស្តីពី ការប្រោសព្រះរាជទាន ជាកិច្ចបញ្ជូនរណៈ
 ចំពោះ សពឯកឧត្តម **ឃុន ឃុននាយ** នូវគ្រឿងឥស្សរិយយស មុនិសារាភ័ណ្ណ ថ្នាក់
 មហាសេរីវិឌ្ឍន៍ ៥១៦
- ០១-០២-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០២១៧/០៧៨ ស្តីពី ការបង្កើតរបបសន្តិសុខសង្គម ផ្នែកហានិភ័យ
 ការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រី
 រាជការ និងអតីតយុទ្ធជន ៥១៧
- ០១-០២-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០២១៧/០៧៩ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ដល់មន្ត្រីរាជការ
 ០២ រូប ជាទីប្រឹក្សាអមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឋានៈស្មើ
 អនុរដ្ឋលេខាធិការ ៥២៤
- ០១-០២-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០២១៧/០៨០ ស្តីពី ការបញ្ជាក់ និងតែងតាំងមុខតំណែងមន្ត្រី
 រាជការ ០៥ រូប នៅក្រសួងសាធារណការ និងដឹកជញ្ជូន ៥២៥

គ

II-រាជរដ្ឋាភិបាល

១-អនុក្រឹត្យ

៣១-០១-២០១៧	-អនុក្រឹត្យលេខ ១១ អនក្រ.បក ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន	៥២៦
២៤-០១-២០១៧	-អនុក្រឹត្យលេខ ៥៣ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា	៥៣៦
២៤-០១-២០១៧	-អនុក្រឹត្យលេខ ៥៤ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីការទូតជាន់ខ្ពស់	៥៣៨
២៤-០១-២០១៧	-អនុក្រឹត្យលេខ ៥៥ អនក្រ.តត ស្តីពី ការបញ្ចប់អាណត្តិបេសកកម្មមន្ត្រីការទូតជាន់ខ្ពស់	៥៤០
២៤-០១-២០១៧	-អនុក្រឹត្យលេខ ៥៦ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា	៥៤២
២៤-០១-២០១៧	-អនុក្រឹត្យលេខ ៥៧ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៥៤៣
២៣-០១-២០១៧	-អនុក្រឹត្យលេខ ៥៨ អនក្រ.តត ស្តីពី ការតែងតាំងទីប្រឹក្សាក្រសួងមហាផ្ទៃ	៥៤៤
២៤-០១-២០១៧	-អនុក្រឹត្យលេខ ៥៩ អនក្រ.តត ស្តីពី ការលើកលែងលក្ខខណ្ឌអាយុ និងការកំណត់អាយុបេក្ខជនចូលរួមប្រឡងប្រជែងជ្រើសរើសចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល	៥៤៥
២៥-០១-២០១៧	-អនុក្រឹត្យលេខ ៦០ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៥៤៩
២៥-០១-២០១៧	-អនុក្រឹត្យលេខ ៦១ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៥៦២
២៥-០១-២០១៧	-អនុក្រឹត្យលេខ ៦២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៥៦៨
២៥-០១-២០១៧	-អនុក្រឹត្យលេខ ៦៣ អនក្រ.តត ស្តីពី ការតែងតាំង ប្រគល់ភារកិច្ច និងសម្រួលភារកិច្ចមន្ត្រីរាជការ	៥៦៩
២៥-០១-២០១៧	-អនុក្រឹត្យលេខ ៦៤ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	៥៧១
២៦-០១-២០១៧	-អនុក្រឹត្យលេខ ៦៥ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា	៥៨១
២៧-០១-២០១៧	-អនុក្រឹត្យលេខ ៦៦ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៥៨២
២៧-០១-២០១៧	-អនុក្រឹត្យលេខ ៦៧ អនក្រ.តត ស្តីពី ការតម្លើងថ្នាក់ និងតម្លើងឋានន្តរស័ក្តិមន្ត្រីរាជការ	៥៨៣
២៧-០១-២០១៧	-អនុក្រឹត្យលេខ ៦៨ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ជូនមន្ត្រីរាជការ	៥៨៩

១៥

២. សេចក្តីសម្រេច

- ២៦-០១-២០១៧ -សេចក្តីសម្រេចលេខ ០៦ សសរ ស្តីពី ការកែសម្រួលសមាសភាពក្រុមការងារផ្នែកស្រូវ-អង្ករ
សម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន ៥៩២
- ០១-០២-២០១៧ -សេចក្តីសម្រេចលេខ ០៧ សសរ ស្តីពី ការបង្កើតគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ
ត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-
បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ ២០២០ ៥៩៤

III. ការងារបណ្តាញក្រសួង

ទីស្តីការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- ១៣-០១-២០១៧ -ប្រកាសលេខ ០២៩ សហវ.ប្រក ស្តីពី ការបង្កើតក្រុមការងារចងក្រងស្ថិតិ និងសម្របសម្រួល
ព័ត៌មានទីផ្សារអចលនវត្ថុ ៥៩៩



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៦៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្កើងឋានន្តរស័ក្តិ ដល់នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួង មហាផ្ទៃ **០៤រូប :**
- ក- ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ ឧត្តមសេនីយ៍ឯក **ឃី គីមឡុន** អត្តលេខ ០៣៤២
 - ខ- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក ដល់ ឧត្តមសេនីយ៍ទោ **គន បូរិម** អត្តលេខ ០១០៤៤
 - គ- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ :
 - ១- ឧត្តមសេនីយ៍ត្រី **ឈុក ភ្លេងឌី** អត្តលេខ ៣២៣២៧
 - ២- ឧត្តមសេនីយ៍ត្រី **សុខ ម៉ឺនធា** អត្តលេខ ០២៤១០
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព.ល. ១៧០១.០៦៥
ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៧

លេខ: ៥៧ ស.ណ
សំណៅនៃសម្តេចអគ្គមហាសេនាបតីតេជោ
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ីម សុខា





ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៦៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈ ដល់ទីប្រឹក្សាក្រសួងមហាផ្ទៃ ០៦រូប៖
- | | | |
|-----------|----------------------|------------------------------|
| ១-ឯកឧត្តម | ឃុំ ភី | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ២-ឯកឧត្តម | ចាន់ សុភមង្គល | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៣-ឯកឧត្តម | ប៊ុន ថាបូឌី | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៤-ឯកឧត្តម | អេង គីមស៊ី | មានឋានៈស្មើ អគ្គនាយក |
| ៥-ឯកឧត្តម | ឃី មគ្គ | មានឋានៈស្មើ អគ្គនាយក |
| ៦-ឯកឧត្តម | សៀ សុខណារ៉ា | មានឋានៈស្មើ អគ្គនាយក។ |
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ករណ. ១៧/០១. ០៦៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៧

លេខ: ១១ ស.ណ
សំណេរដែលមានកម្លាំងជាអនុវត្តន៍
 រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/ ០៦៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីដល់លោក **ស៊ី យ៉ុងនាន់** (SU YONGCAN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩០ នៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ០៧០១.០៦៧

លេខ: ២៧ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧

សំណេរដែលមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ី យ៉ុងនាន់



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/ ០៦៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ប្រោសព្រះរាជទាន

ទូទ

ក- គ្រឿងឥស្សរិយយស ជាតូបការ

១-ឯកឧត្តម ឧត្តមសេនីយ៍ឯក	យ៉ែន វិបុល	អគ្គលេខ ០៣៧៦
២-ឯកឧត្តម ឧត្តមសេនីយ៍ឯក	គឹម យ៉ឹងត	អគ្គលេខ ០២៤០៤
៣-ឯកឧត្តម ឧត្តមសេនីយ៍ឯក	សុវណ្ណា ពិសាខា	អគ្គលេខ ១២៥៦៥
៤-ឯកឧត្តម ឧត្តមសេនីយ៍ឯក	ឆឿន សុភ័ក្ត្រា	អគ្គលេខ ៦៤៣៦១
៥-ឯកឧត្តម ឧត្តមសេនីយ៍ឯក	ហាស់ ម៉េងឡុន	អគ្គលេខ ៦៣៩៩៩
៦-ឯកឧត្តម ឧត្តមសេនីយ៍ឯក	ស័ សាវណ	អគ្គលេខ ០៩៨១
៧-ឯកឧត្តម ឧត្តមសេនីយ៍ឯក	យ៉ែង គឹមឈឿន	អគ្គលេខ ១៥៩៤៨
៨-លោកឧត្តមសេនីយ៍ទោ	កែវ សារិន	អគ្គលេខ ៥៧៨៨១
៩-លោកឧត្តមសេនីយ៍ទោ	សុខ វាសនា	អគ្គលេខ ០១៤១១



១០-លោកឧត្តមសេនីយ៍ទោ សារិន សារីណូ អគ្គលេខ ៥៧៩៧៧

១១-លោកឧត្តមសេនីយ៍ទោ ឌីម វ៉ា អគ្គលេខ ០២២២៩

ខ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីវឌ្ឍន៍ :

១-ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ឆា អគ្គលេខ ៦៤៤៦៨

២-ឯកឧត្តម ឧត្តមសេនីយ៍ទោ ស ឡោ អគ្គលេខ ៥៤៨៥៧

៣-លោកឧត្តមសេនីយ៍ទោ វិក្រ ហៃសិឡា អគ្គលេខ ១៥៧៣៣

គ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា :

-លោកជំទាវ ឧត្តមសេនីយ៍ឯក សុខ ចន្ទីវ៉ា អគ្គលេខ ០២២២៥

ឃ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតីន្ត :

-លោកឧត្តមសេនីយ៍ទោ ពុំ វិឡា អគ្គលេខ ០៧៣៨

ង- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :

-លោកឧត្តមសេនីយ៍ទោ គាន់ សុខវិជ្ជា អគ្គលេខ ០៥៥៥៥

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

លេខ: ១៧០១-០៦៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧

លេខ: ៦៤ ស.ណ
សំណៅដល់មហាសេនីវឌ្ឍន៍ការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/ ០៦៨

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈ ឯកឧត្តមឧត្តមសេនីយ៍ត្រី **ជួន កុល** ជាជំនួយការឯកឧត្តម **យូ ស៊ុនឡុច** រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខានេះតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ស.ល. ១៧០១-០៦៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៧

លេខ: ៥១ ស.ណ
 សំណៅជំនួយការនៃការបែកចែកផ្សេងៗ
 រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៦៩

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្ទេរបញ្ចូលនិងតម្លើងឋានន្តរស័ក្តិ លោក **អាត ចាន់នា** ពីឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌ មន្ត្រីរដ្ឋបាលជាន់ខ្ពស់មកឋានន្តរស័ក្តិ ឧត្តមអគ្គនាយក ថ្នាក់លេខ៣ អត្ថលេខ ២៦០៩ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

១៧៧៧. ១៧/០១. ០៧/១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧

លេខ: ៧១ ស.ណ
សំណៅជំរុញមានភ្នាក់ងារបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៧៧០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជករណ

នូវ

ក- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីច្បង
១-លោក ហួត ហែន ។

ខ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា
១-លោក ហាន ចាន់យ៉ាង ៥-លោកស្រី ច័ន្ទ សុគន្ធា
២-លោក ឡុច ឌីម៉ង់ ៦-លោក យុន ចន្ទឡា
៣-លោក សុវ ផាន់ណារ៉ា ៧-លោក ធី ឡី
៤-លោក ឡូ ម៉េងចាន់ ៨-លោកស្រី ផេង ឡើង ។

គ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី
១-លោក ម៉ៅ កុលម៉ាឌី ៨-លោក ថេង សុឡុល
២-លោកស្រី ម៉េម សុមី ៩-លោក ឌុយ ម៉ិនសេរីក្រុង
៣-លោក ម៉ិន ជារ៉ា ១០-លោក ម៉ី ច័ន្ទឡា
៤-លោក សុខ ធីន្ទី ១១-លោក ហួត ពិសី
៥-លោក ជា ពិសី ១២-លោក កែត ស៊ីវិនី
៦-លោកស្រី ជា នីតា ១៣-លោក តា គុវ៉ាន់ឡា ។
៧-លោក កែត សុភា

ឃ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា
១-លោក សុខ ចំរើន ៥-លោក វ៉ាន់ ចេងហឿ
២-លោក សេង ចន្ទឡា ៦-លោក ម៉ែន រោរណស្មី
៣-លោក នួន សំណាមុម ៧-លោកស្រី សាវាយ សេរីពេង
៤-លោក ឡៅ ម៉ែន ៨-លោក លីម ណារ៉ា



- ៩-លោកស្រី សុខ ចន្ទីម៉ារី
- ១០-លោក ស៊ីក សុទ្ធាពោធិ៍
- ១១-លោក កែវ គុសល
- ១២-លោកស្រី ម៉ែម សោភ័ណ
- ១៣-លោក លី ខេមាចិត្រា
- ១៤-លោកស្រី ប៉ុល កេនា
- ១៥-លោកស្រី ព្រឿម សុខុម
- ១៦-លោក ជា វិចិត្រគនៈ
- ១៧-លោក លីន ញ៉ូក
- ១៨-លោក ភៀង ល័ក្ស
- ១៩-លោកស្រី គឹម ញ៉ូម
- ២០-លោក យិន គា
- ២១-លោក លី ណែនសៀង
- ២២-លោក សំ សុផារី
- ២៣-លោកស្រី នូ ថាវី
- ២៤-លោកស្រី ហេង កេនា
- ២៥-លោក សុខ បូរិន
- ២៦-លោក កែវ សីមា ។

ខ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អេស្សឬទ្ធិ

- ១-លោក សុស ធម្មន្ទី
- ២-លោក សោម ចាន់ដា
- ៣-លោក ឆាយ វិរៈ
- ៤-លោក សោម សៅរីវិទ្ធី
- ៥-លោក ថៃ ស្រីន
- ៦-លោក ឈាន ឌុឌុរី
- ៧-លោក សាន់ សុតា
- ៨-លោក ព្រឿម គឹមរោង
- ៩-លោក លឹម ចាន់ថា
- ១០-លោកស្រី ហេង លីនី
- ១១-លោក សុខ សៀងហុន
- ១២-លោកស្រី សុត លក្ខណា
- ១៣-លោកស្រី ផាត ពិសី
- ១៤-លោកស្រី គុំ ស៊ីននូ
- ១៥-លោក ម៉ែ ចន្ទ្យារ៉ុ
- ១៦-លោកស្រី ណុម យុទ្ធជាម
- ១៧-លោក ម៉ីង ពិចិត្ត
- ១៨-លោកស្រី មាស ធារី
- ១៩-លោក ម៉ែម សុផា
- ២០-លោកស្រី ឈាង ច័ន្ទកក្កដា
- ២១-លោក ឃៀង ជីវ័ន្ត
- ២២-លោក រ័ក្ខ បណ្ណល
- ២៣-លោកស្រី រ័ក្ខ ចន្ទី
- ២៤-លោក ម៉ីន សុភ័ក្រ្ត
- ២៥-លោក សំ សារ៉ាឌុម
- ២៦-លោក កេង ថា
- ២៧-លោក សុក ពិសី
- ២៨-លោកស្រី កែវ សារី
- ២៩-លោក ម៉ុំ លឹមហួរ
- ៣០-លោក ហាយ សិទ្ធិ
- ៣១-លោកស្រី ទេព កញ្ជា
- ៣២-លោកស្រី សុខ សុផារីក្ស
- ៣៣-លោក ភឿន សុត្តា
- ៣៤-លោក ឡាច ម៉ីនកេនា
- ៣៥-លោក ឈាង វ៉ានីន ។

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព.ល. ១៧០១.០៧២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧

លេខ: ៧៤ ស.ណ
 សំណៅនៃលេខនៃកម្រិតការចែកចាយ
 រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ឹម សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៧៧១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិក្នុងប័ណ្ណដល់អ្នកស្រី **ស៊ី ស៊ីឡេន** (XU XUELIAN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៨២ នៅខេត្តលាវនឹង សាធារណរដ្ឋប្រជាមានិតចិន ដោយប្តូរឈ្មោះជា **ស៊ី រ៉ានី** (XU RANY)។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

១៧៧១. ១៧៧១. ០៧៧១

លេខ: ១៧ ស.ណ

សំណៅជំនួសមានភ័ស្តុតាងចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧



ស៊ី សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៨ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្មដល់លោក **ស៊ី គុយយីង** (XU GUIYING) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧០ នៅខេត្តក្បាងឡុង សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

១៧៧.១៧០១.០១៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧

លេខ: ១៩ ស.ណ
សំណៅដោយមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ី សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៧៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិក្នុងស៊ីយកម្មដល់លោក **ស៊ី ជីជាំង** (SHE ZHIJIANG) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៨២ នៅខេត្តហ៊ីណាន សាធារណរដ្ឋប្រជាមានិតចិន ដោយសុំប្តូរឈ្មោះជា **តាំង គ្រាន់ ខាយ** (TANG KRIANG KAI) ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

១៧៧៧.១៧៧០១.០៧៧៤

លេខ: ៧០ ស.ណ

សំណៅដែលមានកម្រិតខ្ពស់បំផុត
រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧
ព្រះហស្តលេខាធិការរាជរដ្ឋាភិបាល



ស៊ឹម សុខា

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧



ព្រះរាជក្រឹត្យ
យើង

នស/រកត/០១១៧/០៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៥ នាថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាពរាជរដ្ឋាភិបាល នីតិកាលទី៥
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង :

- ១- ឯកឧត្តម **វ៉ាន់ ឌិតមែន** ជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នីតិកាលទី៥ មានឋានៈស្មើ **រដ្ឋលេខាធិការ**។
- ២- ឯកឧត្តម **ឈិន ម៉េង** ជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នីតិកាលទី៥ មានឋានៈស្មើ **រដ្ឋលេខាធិការ**។

មាត្រា ២ : សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

២០១៧, ១៧/០១, ០៧៧

លេខ: ៧ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧

សំណៅដែលមានតម្លៃជាការចែកឯកសារ
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧



ស៊ី សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០១១៧/០៧៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

ត្រាស់បង្គាប់

តែងតាំង:

- ១- អ្នកអង្គប្រឹក្សា ស៊ីសុវត្ថិ មុនី នលក្ខណ៍
- ២- អ្នកអង្គប្រឹក្សា ក្សត្រីយ៍ ស៊ីសុវត្ថិ ជ័យន ចាន់ធី

ជា

ឯកអគ្គរាជទូតអមព្រះរាជលេខាធិការរដ្ឋាន ព្រះមហាក្សត្រ
មានឋានៈស្មើ អនុរដ្ឋលេខាធិការ

សីហមុនី

នរោត្តម សីហមុនី

ព.ស. ១៧០១.០៧៤
បានប្រថាប់ព្រះរាជលញ្ឆករហើយ

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧

បានប្រថាប់ត្រឹមត្រូវតាមច្បាប់ដើម
 រយៈពេល ០១/០៧/១៧... រវ. ចច
 រាជធានីភ្នំពេញ, ថ្ងៃទី ២៦ ខែ មករា... ឆ្នាំ ២០១៧
 ចម្លែងចេញពីភ្នំពេញដោយអត្ថប្រយោជន៍ គតិ សំនុំស
 ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង



**ព្រះរាជក្រឹត្យ
យើង**

នស/រកត/០១១៧/០៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

ប្រោសព្រះរាជកាណ

ជាភិក្ខុបច្ឆាមរណៈ

ចំពោះ

សពឯកឧត្តម ឃុន ឃុននាយ

នូវ

គ្រឿងឥស្សរិយយស មុនីសាវត្តន្ទ ថ្នាក់ មហាសេរីវឌ្ឍន៍

ព.ស. ១៧៧០១.០៧៧

បានប្រថាប់ព្រះរាជលញ្ឆករហើយ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧

សីហមុនី

នរោត្តម សីហមុនី

បានប្រថាប់ភិក្ខុបច្ឆាមរណៈឃុន ឃុននាយ
រាជធានីភ្នំពេញ, ថ្ងៃទី ២៦ ខែ មករា...ឆ្នាំ ២០១៧
ប្រមុខហោរាព្រះបរមរាជវាំង ក្រសួងព្រះបរមរាជវាំង
ឧបនាយករដ្ឋមន្ត្រីទទេ ក្រសួងព្រះបរមរាជវាំង
ព្រះបរមរាជវាំង
MINISTRE DU PALAIS ROYAL



នស/រកត/០២១៧/០៧៧

**ព្រះរាជក្រឹត្យ
ស្តីពី**

**ការបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនិង
ផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អភិរក្សមន្ត្រីរាជការ និងអភិរក្សយុទ្ធជន**

យើង

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា



- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៩០២/០១៨ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០២០៣/០០៧ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៥ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាសបន្ទាប់
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

ព្រះរាជក្រឹត្យនេះ មានគោលបំណងបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម។

មាត្រា ២ .-

ព្រះរាជក្រឹត្យនេះ មានគោលដៅផ្តល់ជូននូវតារាកាលិកសន្តិសុខសង្គម ផ្នែកហានិភ័យការងារចំពោះមន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពចំពោះមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។

មាត្រា ៣ .-

ព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះ៖

- ១. មន្ត្រីសាធារណៈដូចខាងក្រោម៖
- ក. មន្ត្រីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈ ដែលបម្រើការងារនៅតាមក្រសួង ស្ថាប័ន អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
- ខ. មន្ត្រីរាជការដែលបម្រើការងារនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ។



- គ. មន្ត្រីរាជការដែលបម្រើការងារនៅក្នុងស្ថាប័នតុលាការ។
 - ឃ. មន្ត្រីនគរបាលជាតិ។
 - ង. មន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមក្រសួង ស្ថាប័ន អង្គភាព នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានការទទួលស្គាល់ពីក្រសួងមុខងារសាធារណៈ។
 - ២. អតីតមន្ត្រីរាជការនិងអតីតយុទ្ធជន។
 - ៣. មន្ត្រីសាធារណៈក្រៅពីចំណុចខាងលើនិងអ្នកនៅក្នុងបន្ទុកដែលនឹងត្រូវកំណត់ដោយអនុក្រឹត្យដោយផ្អែកលើស្ថានភាពសង្គមនិងសេដ្ឋកិច្ចជាក់ស្តែង។
- ចំពោះរបបសន្តិសុខសង្គមសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ នឹងមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

មាត្រា ៤ .-

- វាក្យសព្ទបច្ចេកទេស ដែលប្រើនៅក្នុងព្រះរាជក្រឹត្យនេះ មាននិយមន័យដូចតទៅ៖
- របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សំដៅដល់ការធានារ៉ាប់រងចំពោះគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ពេលធ្វើដំណើរ និងជំងឺវិជ្ជាជីវៈ
 - គ្រោះថ្នាក់ការងារ សំដៅដល់គ្រោះថ្នាក់ដែលធ្លាក់លើរូបកាយមន្ត្រីសាធារណៈដោយធ្វើការឬក្នុងពេលធ្វើការជូនក្រសួង ស្ថាប័ន អង្គភាពរបស់ខ្លួន
 - គ្រោះថ្នាក់ពេលធ្វើដំណើរ សំដៅដល់គ្រោះថ្នាក់ដែលធ្លាក់លើរូបកាយមន្ត្រីសាធារណៈក្នុងពេលធ្វើដំណើរពីលំនៅឋានត្រង់ឆ្ពោះទៅកន្លែងធ្វើការឬវិលមកវិញដោយគ្មានឈប់ឬរង់ទៅកន្លែងផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួន ក្រៅពីការងារដែលក្រសួង ស្ថាប័ន ឬអង្គភាពតម្រូវឱ្យទៅ
 - ជំងឺវិជ្ជាជីវៈ សំដៅដល់ជំងឺនានាដែលកើតឡើងដោយមានមូលហេតុពីការងារឬពាក់ព័ន្ធនឹងការងារ ទោះជាជំងឺនោះកើតឡើងក្នុងកំលុងពេលបំពេញការងារឬក្នុងពេលណាមួយក្រោយបំពេញការងារក៏ដោយ
 - របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សំដៅដល់ការធានារ៉ាប់រងសុខភាពសង្គមដែលត្រូវផ្តល់ការគាំពារចំពោះគ្រោះថ្នាក់ ឬជំងឺ ដែលមិនពាក់ព័ន្ធនឹងហានិភ័យការងារ
 - ការកាលិកផ្នែកហានិភ័យការងារសំដៅដល់ការព្យាបាលនិងថែទាំវេជ្ជសាស្ត្រ វិភាជន៍ ឬធនលាភបាត់បង់សមត្ថភាពការងារសម្រាប់ផ្តល់ជូនមន្ត្រីសាធារណៈដែលរងគ្រោះដោយគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ពេលធ្វើដំណើរ ឬជំងឺវិជ្ជាជីវៈ និងធនលាភឧត្តរជីវីសម្រាប់ផ្តល់ជូនសិទ្ធិវន្តនៃជនរងគ្រោះ ដែលរងគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ពេលធ្វើដំណើរ ឬជំងឺវិជ្ជាជីវៈ បណ្តាលឱ្យបាត់បង់ជីវិត
 - ការកាលិកផ្នែកថែទាំសុខភាព សំដៅដល់សេវាបង្ការសុខភាពនិងសេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ សម្រាប់ផ្តល់ជូនជនទាំងឡាយដូចមានចែងក្នុងមាត្រា៣ខាងលើ



- ភាគទាន សំដៅដល់ប្រាក់ដែលមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ព្រមទាំងរដ្ឋត្រូវបង់តាមច្បាប់ទុកជាមូលនិធិសម្រាប់ការផ្តល់តារាសាលិក
- អតីតមន្ត្រីរាជការ សំដៅដល់និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ
- អតីតយុទ្ធជន សំដៅដល់និវត្តជន ជនពិការ និងជនបាត់បង់សមត្ថភាពការងារ។

ជំពូកទី២
ស្ថាប័នមានសមត្ថកិច្ច

មាត្រា ៥ .-

បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស.) គឺជាស្ថាប័នប្រតិបត្តិករតែមួយគត់ដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រងនិងចាត់ចែងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយដូចមានចែងក្នុងមាត្រា៣នៃព្រះរាជក្រឹត្យនេះ។

មាត្រា ៦ .-

សមាជិកក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម ដែលមកពីផ្នែកសាធារណៈត្រូវមានសមត្ថកិច្ចក្នុងការប្រជុំពិភាក្សានិងអនុម័តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈនិងអតីតមន្ត្រីរាជការ អតីតយុទ្ធជនដោយមានការអញ្ជើញតំណាង បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល(ប.ជ.ស.) បេឡាជាតិអតីតយុទ្ធជន(ប.ជ.អ.) មូលនិធិជនពិការ(ម.ជ.ព.) និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់យោបល់។

សេចក្តីសម្រេចដែលក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម បានប្រជុំពិភាក្សា និងអនុម័ត ត្រូវសុំការពិនិត្យនិងយល់ព្រមពីក្រសួងអាណាព្យាបាលបច្ចេកទេសនិងក្រសួងអាណាព្យាបាលហិរញ្ញវត្ថុ ទៅតាមសមត្ថកិច្ចរៀងៗខ្លួន ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជំពូកទី៣
ភាគទាន តាមការលិខិតប្រាស់រៀបរយប្រទេស
ផ្នែកទី១

របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈ

មាត្រា ៧ .-

ភាគទាននៃរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ គឺជាបន្ទុករបស់រដ្ឋ ស្ថាប័ន ឬអង្គការគ្រប់គ្រងផ្ទាល់។

ភាគទាន បែបបទ និងនីតិវិធីនៃការបង់ភាគទានក្នុងផ្នែកនេះ ត្រូវកំណត់ដោយ



មាត្រា៨ .-

តារាកាលិកនៃរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ មានដូចខាងក្រោម៖

- ការព្យាបាលនិងថែទាំវេជ្ជសាស្ត្រ
- ប្រាក់វិភាជសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍តិចជាង២០%
- ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ចាប់ពី២០%ឡើង
- វិភាជន៍បូជាសព ធនលាភឧត្តរជីវី សម្រាប់សហព័ទ្ធនិងកូន ព្រមទាំងជនចាស់ជរាពុំមានប្រាក់ចំណូលដែលនៅក្នុងបន្ទុកផ្ទាល់នៃជនរងគ្រោះដោយហានិភ័យការងាររហូតបាត់បង់ជីវិត។

លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់តារាកាលិកសម្រាប់ផ្នែកនេះ ត្រូវកំណត់ដោយអនុក្រឹត្យ។

ផ្នែកទី២

**របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព
សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការនិងអតីតយុទ្ធជន**

មាត្រា៩ .-

ភាគទាននៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជាបន្ទុករួមគ្នារវាងរដ្ឋ ស្ថាប័ន ឬអង្គការគ្រប់គ្រងផ្ទាល់ ជាមួយនឹងមន្ត្រីសាធារណៈ។

ភាគទាននៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ជាបន្ទុកផ្ទាល់របស់សាមីខ្លួន។ អត្រាភាគទានដែលជាបន្ទុករបស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មិនត្រូវលើសផ្នែកនៃភាគទានដែលជាបន្ទុករបស់មន្ត្រីសាធារណៈ។

អត្រាភាគទាន បែបបទ និងនីតិវិធីនៃការបង់ភាគទានក្នុងផ្នែកនេះ ត្រូវកំណត់ដោយអនុក្រឹត្យ។

មាត្រា១០ .-

តារាកាលិកនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានដូចខាងក្រោម៖

- សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រដែលរួមមាន ការផ្តល់សេវាព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យ សេវាពិគ្រោះជំងឺក្រៅ សេវាសង្គ្រោះបន្ទាន់ សេវាព្យាបាលដោយស្តុំនិងដោយចលនា សេវាសម្រាលកូន សេវាព្យាបាលថែទាំមុននិងក្រោយសម្រាលនិងសេវាស្តារនីតិសម្បទា
- សេវាបញ្ជូនអ្នកជំងឺឬជនរងគ្រោះ ចំពោះករណីសង្គ្រោះបន្ទាន់ និងសេវាបញ្ជូនសពសេវាបង្ការសុខភាព។

លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់តារាកាលិកនៃផ្នែកនេះត្រូវកំណត់ដោយ



**ផ្នែកទី៣
ប្រាក់ត្រៀមបម្រុង**

មាត្រា១១ .-

ប្រាក់ត្រៀមបម្រុងនៃរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាព ដែលមានចែងក្នុងព្រះរាជក្រឹត្យនេះ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់ក្រសួង អាណាព្យាបាលទាំងពីរ។

**ជំពូកទី៤
ការទទួលស្គាល់និងការត្រួតពិនិត្យគុណភាពសេវា
របស់មូលដ្ឋានសុខាភិបាល**

មាត្រា១២ .-

ការព្យាបាលនិងថែទាំវេជ្ជសាស្ត្រ ត្រូវផ្តល់ដោយមូលដ្ឋានសុខាភិបាលដែលមានការ ទទួលស្គាល់ពីក្រសួងសុខាភិបាល និងបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខ សង្គម។

មាត្រា១៣ .-

ការទទួលស្គាល់គុណភាពសេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ ត្រូវអនុវត្តស្របតាម គោលការណ៍ដែលកំណត់ដោយក្រសួងសុខាភិបាល។
គុណភាពសេវារបស់មូលដ្ឋានសុខាភិបាល ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដាន និងវាយតម្លៃដោយគណៈកម្មការវេជ្ជសាស្ត្រនៃបេឡាជាតិរបបសន្តិសុខសង្គម។

**ជំពូកទី៥
កិច្ចសម្របសម្រួលផ្នែកគ្រប់គ្រងទិន្នន័យ**

មាត្រា១៤ .-

ក្រសួង ស្ថាប័នមានសមត្ថកិច្ច ត្រូវសហការផ្តល់ទិន្នន័យមន្ត្រីសាធារណៈ អតីតមន្ត្រី រាជការ និងអតីតយុទ្ធជន មកបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធ គ្រប់គ្រងទិន្នន័យផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាព។

**ជំពូកទី៦
ការអនុវត្ត**

មាត្រា១៥ .-

ដំណាក់កាលនិងកាលបរិច្ឆេទដាក់លាក់សម្រាប់ការអនុវត្តរបបសន្តិសុខសង្គមផ្នែក ហានិភ័យការងារនិងផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយដូចមានចែងក្នុងមាត្រា៣នៃ ក្រឹត្យនេះ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។



**ជំពូកទី៧
អវសានប្បញ្ញត្តិ**

មាត្រា១៦ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា១៧ .-

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០១៧

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

ពល. ១៧០៤. ០៨០

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ
សូមឡាយព្រះហស្តលេខា
**នាយករដ្ឋមន្ត្រី
ហត្ថលេខា**

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
**រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
ហត្ថលេខា
អ៊ិត សំហេង**

លេខ: ៤៤ ស.ណ

សំណៅដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០១៧



ស៊ុយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០២១៧/០៧៧៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ ដល់មន្ត្រីរាជការ ០២ រូប ជាទីប្រឹក្សាអមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា មានឋានៈស្មើ អនុរដ្ឋលេខាធិការ ៖

- ១-លោកជំទាវ **ទូ សាណាន់**
- ២-ឯកឧត្តម **សីម ណែន**


មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៧៧.១៧០២.០៨១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៧

លេខ: ៧៧. ស.ណ
សំណើដែលមានតម្លៃជាការចែកឱ្យយ
រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០២១៧/០៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១:** បញ្ចប់ និងតែងតាំងមុខតំណែង មន្ត្រីរាជការ ០៥ រូប នៅក្រសួងសាធារណការ និងដឹកជញ្ជូន៖
- ១-បញ្ចប់ និងតែងតាំងមុខតំណែង ឯកឧត្តម **ចាន់ ភារា** ពីអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូន មកជា អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
 - ២-តែងតាំងមុខតំណែង ឯកឧត្តម **សៅ ម៉ាលី** ជាអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
 - ៣-តែងតាំងមុខតំណែង ឯកឧត្តម **ទូ ច័ន្ទ្រនៈ** ជាអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស
 - ៤-តែងតាំងមុខតំណែង ឯកឧត្តម **ស៊ីង សុគង់** ជាអគ្គនាយក នៃអគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
 - ៥-តែងតាំងមុខតំណែង ឯកឧត្តម **ឈៀង សៅឡ** ជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

១៧៧. ១៧០២. ០៤២
ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៧

លេខ: ៤១. ស.ណ
 សំណៅជ្រើសយកសម្តែងការចែកផ្សាយ
 រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១១ អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

**ការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី
ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី
ការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពី
ការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ
ប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៣/០១២ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣
ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា២៨នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ
នៃគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ៥០ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៩ ស្តីពីការស្ថិតនៅ
ក្រៅក្របខ័ណ្ឌដើម ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ មន្ត្រីនគរបាលជាតិ និងកង
យោធពលខេមរភូមិន្ទ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋមន្ត្រីក្រសួងមុខងារ
សាធារណៈ

**សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ**

មាត្រា ១ .-

អនុក្រឹត្យនេះមានគោលបំណងកំណត់ការរៀបចំ និង ការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័នចំណុះរាជរដ្ឋាភិបាល។



មាត្រា ២ ..

អនុក្រឹត្យនេះមានគោលដៅកំណត់៖

- ការបង្កើតខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- រចនាសម្ព័ន្ធនិងភារកិច្ចរបស់ខុទ្ទកាល័យ
- មុខតំណែងនិងប្រាក់បំណាច់សម្រាប់មុខតំណែងនីមួយៗក្នុងខុទ្ទកាល័យ។

មាត្រា ៣ ..

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័នចំណុះរាជរដ្ឋាភិបាល។

ជំពូកទី២

ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន

មាត្រា ៤ ..

ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័នចំណុះរាជរដ្ឋាភិបាល ជាអង្គភាពដោយឡែកមិនស្ថិតក្នុងរចនាសម្ព័ន្ធអង្គភាពរដ្ឋបាលរបស់រដ្ឋ។

នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័នមានខុទ្ទកាល័យតែមួយប៉ុណ្ណោះដែលស្ថិតនៅក្រោមការគ្រប់គ្រងនិងការចាត់ចែងផ្ទាល់របស់ខ្លួន។ ដោយឡែកខុទ្ទកាល័យដែលមានមុនអនុក្រឹត្យនេះចូលជាធរមាន ត្រូវអនុវត្តតាមកថាខណ្ឌទី១នៃមាត្រា១៦នៃអនុក្រឹត្យនេះ។

ខុទ្ទកាល័យ ត្រូវបំពេញបេសកកម្មជាជំនួយដល់ថ្នាក់ដឹកនាំសាមីដែលជាអ្នកដឹកនាំនយោបាយលើការងារក្នុងរង្វង់រាជរដ្ឋាភិបាលនិង/ឬរដ្ឋសភា ក៏ដូចជាអ្នកដឹកនាំរដ្ឋបាលក្នុងរាជរដ្ឋាភិបាលឬក្រសួង ស្ថាប័ន។

មាត្រា ៥ ..

ការបង្កើត ការលុប និងការកែសម្រួលខុទ្ទកាល័យនីមួយៗ ព្រមទាំងការកែតំណែងនិងការបញ្ចប់មុខតំណែងមន្ត្រីក្នុងខុទ្ទកាល័យ រួមមាន នាយកខុទ្ទកាល័យ នាយករងខុទ្ទកាល័យ និងមន្ត្រីផ្សេងទៀត ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំដែលគ្រប់គ្រងនិងចាត់ចែងខុទ្ទកាល័យនោះ។

មាត្រា ៦ ..

ខុទ្ទកាល័យនាយករដ្ឋមន្ត្រីមានថវិកាសម្រាប់ដំណើរការការងារក្នុងកញ្ចប់ថវិកាទីស្តីការគណៈរដ្ឋមន្ត្រី។

ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកការងារ ឬ បេសកកម្មពិសេសមានថវិកាសម្រាប់ដំណើរការការងារក្នុងកញ្ចប់ថវិកាទីស្តីការគណៈរដ្ឋមន្ត្រីឬក្នុងកញ្ចប់ថវិការបស់ក្រសួង ស្ថាប័នផ្សេងដែលកំណត់ដោយរាជរដ្ឋាភិបាល។

ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីដែលទទួលមុខងារដឹកនាំក្រសួង ស្ថាប័នចំណុះរាជរដ្ឋាភិបាលមានថវិកាសម្រាប់ដំណើរការការងារក្នុងកញ្ចប់ថវិការបស់អគ្គលេខាធិការដ្ឋាន ឬអគ្គនាយកដ្ឋាន ឬអង្គភាពទទួលបន្ទុកផ្នែករដ្ឋបាលឬហិរញ្ញវត្ថុរបស់ក្រសួង ស្ថាប័ន។

ខុទ្ទកាល័យទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារប្រសកកម្មពិសេសមានថវិកាសម្រាប់ដំណើរការការងារ
ក្នុងកញ្ចប់ថវិកាទីស្តីការគណៈរដ្ឋមន្ត្រីឬក្នុងកញ្ចប់ថវិកាក្រសួង ស្ថាប័នផ្សេងដែលកំណត់ដោយរាជរដ្ឋាភិបាល។

ខុទ្ទកាល័យទេសរដ្ឋមន្ត្រីដែលទទួលមុខងារដឹកនាំក្រសួង ស្ថាប័នចំណុះរាជរដ្ឋាភិបាល មានថវិកា
សម្រាប់ដំណើរការការងារក្នុងកញ្ចប់ថវិការបស់អគ្គលេខាធិការដ្ឋាន ឬអគ្គនាយកដ្ឋាន ឬអង្គភាពទទួលបន្ទុក
ផ្នែករដ្ឋបាលឬហិរញ្ញវត្ថុរបស់ក្រសួង ស្ថាប័ន។

ខុទ្ទកាល័យរដ្ឋមន្ត្រីឬរដ្ឋលេខាធិការជាប្រធានស្ថាប័ន មានថវិកាសម្រាប់ដំណើរការការងារក្នុងកញ្ចប់
ថវិការបស់អគ្គលេខាធិការដ្ឋាន ឬអគ្គនាយកដ្ឋាន ឬអង្គភាពទទួលបន្ទុកផ្នែករដ្ឋបាលឬហិរញ្ញវត្ថុរបស់ក្រសួង
ស្ថាប័ន។

មាត្រា ៧ .-

ភារកិច្ចរបស់ខុទ្ទកាល័យមានជាអាទិ៍៖

- រ៉ាប់រងទំនាក់ទំនងរវាងខុទ្ទកាល័យរបស់ថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល ព្រមទាំងទំនាក់ទំនង
ជាមួយអ្នកតំណាងរាស្ត្រ អង្គភាពរដ្ឋបាលនៃស្ថាប័នសាធារណៈផ្សេងៗទៀត និងប្រព័ន្ធ
យោសនាទាំងឡាយ
- ផ្តល់យោបល់ជូននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការជា
ប្រធានស្ថាប័នចំណុះរាជរដ្ឋាភិបាល ចំពោះកិច្ចការទូទៅក្នុងរង្វង់រាជរដ្ឋាភិបាលឬក្រសួង
ស្ថាប័ននិងចំពោះសំណុំរឿងទាំងឡាយដែលនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការជាប្រធានស្ថាប័នបានប្រគល់ឱ្យពិនិត្យ។ ភារកិច្ចផ្តល់យោបល់នេះមិន
ផ្តល់សិទ្ធិឱ្យខុទ្ទកាល័យបំពេញការងារជំនួសក្រសួង ស្ថាប័ន ឬអង្គភាពមានសមត្ថកិច្ចនៅក្នុង
ក្រសួង ស្ថាប័ន ឬរដ្ឋលេខាធិការដ្ឋានឡើយ
- ផ្សព្វផ្សាយអំពីសកម្មភាព គោលដៅ និងការតម្រង់ទិសផ្សេងៗរបស់ថ្នាក់ដឹកនាំ
- រៀបចំកាលវិភាគរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការ
ជាប្រធានស្ថាប័ន ព្រមទាំងសម្របសម្រួលការអនុវត្តការងារឱ្យស្របតាមកាលវិភាគដែលបាន
កំណត់
- សម្របសម្រួលការរៀបចំសម័យប្រជុំការងាររបស់រាជរដ្ឋាភិបាល អន្តរក្រសួង ឬក្រសួង ស្ថាប័ន
- បញ្ជូនបទបញ្ជានាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការជា
ប្រធានស្ថាប័នដល់ក្រសួង ស្ថាប័នចំណុះរាជរដ្ឋាភិបាល ឬអង្គភាពទាំងឡាយក្នុងក្រសួង ឬ
រដ្ឋលេខាធិការដ្ឋាន ផ្អែកលើកម្រិតនៃសមត្ថកិច្ចរបស់ថ្នាក់ដឹកនាំនីមួយៗ
- តាមដាននិងសម្របសម្រួលសកម្មភាពផ្សេងៗរបស់រាជរដ្ឋាភិបាល ក្រសួង ឬរដ្ឋលេខាធិការដ្ឋាន
ដើម្បីសម្រួលការងារឱ្យមានប្រសិទ្ធភាព
- តាមដានការអនុវត្តបញ្ជារបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬ
រដ្ឋលេខាធិការជាប្រធានស្ថាប័នក្នុងរង្វង់សមត្ថកិច្ចនីមួយៗ
- បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់ដឹកនាំសាមី។

ជំពូកទី៣

មុខតំណែង ចំនួនមន្ត្រីក្នុងមុខតំណែងនីមួយៗ ប្រាក់បំណាច់ប្រចាំខែ និងប្រាក់បេសកកម្មសម្រាប់មន្ត្រីក្នុងខុទ្ទកាល័យ

មាត្រា៨ .-

មន្ត្រីខុទ្ទកាល័យត្រូវបំពេញភារកិច្ចពេញម៉ោងដើម្បីឆ្លើយតបនឹងភារកិច្ចរបស់ខុទ្ទកាល័យនិងត្រូវបានផ្តល់នូវប្រាក់បំណាច់ប្រចាំខែផ្អែកលើមុខតំណែងអនុលោមតាមការកំណត់ដូចមានក្នុងតារាងខាងក្រោម៖

ក- ខុទ្ទកាល័យនាយករដ្ឋមន្ត្រី				
ល.រ	កម្រិតមុខតំណែង	ឈ្មោះមុខតំណែង	ចំនួនមន្ត្រីក្នុងមុខតំណែង(នាក់)	ប្រាក់បំណាច់ប្រចាំខែ(រៀល)
១	កម្រិតទី១	នាយកខុទ្ទកាល័យ	១	៥ ០០០ ០០០
២	កម្រិតទី២	នាយករងខុទ្ទកាល័យ	ផ្អែកលើការចាំបាច់	៣ ៥០០ ០០០
៣	កម្រិតទី៣	ទីប្រឹក្សាពិធីការ	ផ្អែកលើការចាំបាច់	២ ៨០០ ០០០
៤	កម្រិតទី៤	ជំនួយការ	ផ្អែកលើការចាំបាច់	២ ០០០ ០០០
៥	កម្រិតទី៥	សមាជិកក្រុមលេខា	ផ្អែកលើការចាំបាច់	១ ៥០០ ០០០
ខ- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីមានមុខងារដឹកនាំក្រសួង ស្ថាប័ន				
ល.រ	កម្រិតមុខតំណែង	ឈ្មោះមុខតំណែង	ចំនួនមន្ត្រីក្នុងមុខតំណែង(នាក់)	ប្រាក់បំណាច់ប្រចាំខែ(រៀល)
១	កម្រិតទី១	នាយកខុទ្ទកាល័យ	១	៣ ៥០០ ០០០
២	កម្រិតទី២	នាយករងខុទ្ទកាល័យ	៣	២ ៨០០ ០០០
៣	កម្រិតទី៣	បេសកជន ទីប្រឹក្សាបច្ចេកទេសឬមុខតំណែងប្រហាក់ប្រហែល	២	២ ១០០ ០០០
៤	កម្រិតទី៤	អនុពន្ធសកា អនុពន្ធសារព័ត៌មានឬមុខតំណែងប្រហាក់ប្រហែល	២	១ ៥០០ ០០០
៥	កម្រិតទី៥	ជំនួយការឬមុខតំណែងប្រហាក់ប្រហែល	២	១.១០០.០០០
៦	កម្រិតទី៦	លេខាធិការឬមុខតំណែងប្រហាក់ប្រហែល	២	១ ០០០ ០០០
សរុប			១២	
គ- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកការងារឬបេសកកម្មពិសេស				
ល.រ	កម្រិតមុខតំណែង	ឈ្មោះមុខតំណែង	ចំនួនមន្ត្រីក្នុងមុខតំណែង(នាក់)	ប្រាក់បំណាច់ប្រចាំខែ(រៀល)
១	កម្រិតទី១	នាយកខុទ្ទកាល័យ	១	៣ ៥០០ ០០០
២	កម្រិតទី២	នាយករងខុទ្ទកាល័យ	២	២ ៨០០ ០០០

៣	កម្រិតទី៣	បេសកជន ទីប្រឹក្សាបច្ចេកទេសឬ មុខតំណែងប្រហាក់ប្រហែល	១	២ ១០០ ០០០
៤	កម្រិតទី៤	អនុពន្ធសកា អនុពន្ធសារព័ត៌មានឬ មុខតំណែងប្រហាក់ប្រហែល	១	១ ៥០០ ០០០
៥	កម្រិតទី៥	ជំនួយការឬ មុខតំណែងប្រហាក់ប្រហែល	២	១ ១០០ ០០០
៦	កម្រិតទី៦	លេខាធិការឬ មុខតំណែងប្រហាក់ប្រហែល	២	១ ០០០ ០០០
សរុប			៩	

ឃ- ខុទ្ទកាល័យទេសរដ្ឋមន្ត្រីមានមុខងារដឹកនាំក្រសួង ស្ថាប័ន

ល.រ	កម្រិត មុខតំណែង	ឈ្មោះមុខតំណែង	ចំនួនមន្ត្រីក្នុង មុខតំណែង(នាក់)	ប្រាក់បំណាច់ប្រចាំខែ(រៀល)
១	កម្រិតទី១	នាយកខុទ្ទកាល័យ	១	២ ៨០០ ០០០
២	កម្រិតទី២	នាយករងខុទ្ទកាល័យ	២	២ ៥០០ ០០០
៣	កម្រិតទី៣	បេសកជន ទីប្រឹក្សាបច្ចេកទេសឬ មុខតំណែងប្រហាក់ប្រហែល	១	២ ១០០ ០០០
៤	កម្រិតទី៤	អនុពន្ធសកា អនុពន្ធសារព័ត៌មានឬ មុខតំណែងប្រហាក់ប្រហែល	២	១ ៥០០ ០០០
៥	កម្រិតទី៥	ជំនួយការឬ មុខតំណែងប្រហាក់ប្រហែល	១	១ ១០០ ០០០
៦	កម្រិតទី៦	លេខាធិការឬ មុខតំណែងប្រហាក់ប្រហែល	១	១ ០០០ ០០០
សរុប			៨	

ង- ខុទ្ទកាល័យទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារឬបេសកកម្មពិសេស

ល.រ	កម្រិត មុខតំណែង	ឈ្មោះមុខតំណែង	ចំនួនមន្ត្រីក្នុង មុខតំណែង(នាក់)	ប្រាក់បំណាច់ប្រចាំខែ(រៀល)
១	កម្រិតទី១	នាយកខុទ្ទកាល័យ	១	២ ៨០០ ០០០
២	កម្រិតទី២	នាយករងខុទ្ទកាល័យ	១	២ ៥០០ ០០០
៣	កម្រិតទី៣	បេសកជន ទីប្រឹក្សាបច្ចេកទេសឬ មុខតំណែងប្រហាក់ប្រហែល	១	២ ១០០ ០០០
៤	កម្រិតទី៤	អនុពន្ធសកា អនុពន្ធសារព័ត៌មានឬ មុខតំណែងប្រហាក់ប្រហែល	០	១ ៥០០ ០០០

៥	កម្រិតទី៥	ជំនួយការឬ មុខតំណែងប្រហាក់ប្រហែល	១	១ ១០០ ០០០
៦	កម្រិតទី៦	លេខាធិការឬ មុខតំណែងប្រហាក់ប្រហែល	១	១ ០០០ ០០០
សរុប			៥	
ច- ឧទ្ធកាល័យរដ្ឋមន្ត្រីជាប្រធានស្ថាប័ន				
ល.រ	កម្រិត មុខតំណែង	ឈ្មោះមុខតំណែង	ចំនួនមន្ត្រីក្នុង មុខតំណែង(នាក់)	ប្រាក់បំណាច់ប្រចាំខែ(រៀល)
១	កម្រិតទី១	នាយកឧទ្ធកាល័យ	១	២ ៨០០ ០០០
២	កម្រិតទី២	នាយករងឧទ្ធកាល័យ	២	២ ៥០០ ០០០
៣	កម្រិតទី៣	បេសកជន ទីប្រឹក្សាបច្ចេកទេសឬ មុខតំណែងប្រហាក់ប្រហែល	១	២ ១០០ ០០០
៤	កម្រិតទី៤	អនុពន្ធសភា អនុពន្ធសារព័ត៌មានឬ មុខតំណែងប្រហាក់ប្រហែល	២	១ ៥០០ ០០០
៥	កម្រិតទី៥	ជំនួយការឬ មុខតំណែងប្រហាក់ប្រហែល	១	១ ១០០ ០០០
៦	កម្រិតទី៦	លេខាធិការឬ មុខតំណែងប្រហាក់ប្រហែល	១	១ ០០០ ០០០
សរុប			៨	
ឆ- ឧទ្ធកាល័យរដ្ឋលេខាធិការជាប្រធានស្ថាប័ន				
ល.រ	កម្រិត មុខតំណែង	ឈ្មោះមុខតំណែង	ចំនួនមន្ត្រីក្នុង មុខតំណែង(នាក់)	ប្រាក់បំណាច់ប្រចាំខែ(រៀល)
១	កម្រិតទី១	នាយកឧទ្ធកាល័យ	១	២ ៨០០ ០០០
២	កម្រិតទី២	នាយករងឧទ្ធកាល័យ	១	២ ៥០០ ០០០
៣	កម្រិតទី៣	បេសកជន ទីប្រឹក្សាបច្ចេកទេសឬ មុខតំណែងប្រហាក់ប្រហែល	១	២ ១០០ ០០០
៤	កម្រិតទី៤	អនុពន្ធសភា អនុពន្ធសារព័ត៌មានឬ មុខតំណែងប្រហាក់ប្រហែល	០	១ ៥០០ ០០០
៥	កម្រិតទី៥	ជំនួយការឬ មុខតំណែងប្រហាក់ប្រហែល	១	១ ១០០ ០០០
៦	កម្រិតទី៦	លេខាធិការឬ មុខតំណែងប្រហាក់ប្រហែល	១	១ ០០០ ០០០
សរុប			៥	

នាយកខុទ្ទកាល័យ ត្រូវរៀបចំការបែងចែកភារកិច្ចនាយករងខុទ្ទកាល័យនិងមន្ត្រីក្នុងខុទ្ទកាល័យដើម្បី ធានានូវការអនុវត្តភារកិច្ចរបស់ខុទ្ទកាល័យឱ្យមានប្រសិទ្ធភាព។

ដោយឡែករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីម្នាក់ៗ អាចមានមន្ត្រីក្នុងមុខតំណែងជំនួយការយ៉ាង ច្រើនត្រឹម ៤(បួន)រូប។ រដ្ឋលេខាធិការជាសមាជិករាជរដ្ឋាភិបាលម្នាក់ៗ អាចមានមន្ត្រីក្នុងមុខតំណែងជា ជំនួយការត្រឹម១(មួយ)រូបប៉ុណ្ណោះ។ មន្ត្រីជំនួយការទាំងនេះ ត្រូវទទួលបានប្រាក់បំណាច់ប្រចាំខែដូចមន្ត្រី ក្នុងមុខតំណែងជំនួយការក្នុងកម្រិតទី៥របស់ខុទ្ទកាល័យរដ្ឋមន្ត្រី ព្រមទាំងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនិង ការចាត់ចែងផ្ទាល់របស់ថ្នាក់ដឹកនាំសាមីនិងស្ថិតក្រោមបទប្បញ្ញត្តិដែលមានចែងសម្រាប់មន្ត្រីខុទ្ទកាល័យ។

មាត្រា ៩ .-

នាយករដ្ឋមន្ត្រីអាចប្រើប្រាស់មន្ត្រីក្នុងខុទ្ទកាល័យដើម្បីបំពេញភារកិច្ចក្នុងមុខតំណែងដែលមាន កំណត់ក្នុងមាត្រា៨ខាងលើ ផ្អែកលើភាពចាំបាច់តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី។

ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន ព្រមទាំងរដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាសមាជិករាជរដ្ឋាភិបាលអាចប្រើប្រាស់មន្ត្រីក្នុងមុខតំណែងនីមួយៗដោយ ទទួលបានប្រាក់បំណាច់ប្រចាំខែតាមប្រភេទមុខតំណែងនិងផ្អែកលើចំនួនដែលមានកំណត់ក្នុងមាត្រា៨ខាងលើនេះ។ ដោយឡែកចំនួនមន្ត្រីដែលត្រូវបានកំណត់សម្រាប់មុខតំណែងក្នុងកម្រិតទី២ កម្រិតទី៣ កម្រិតទី៤ ឬកម្រិតទី៥ អាចត្រូវយកមកប្រើប្រាស់ក្នុងមុខតំណែងកម្រិតទាបជាងបាន ដោយផ្តល់ប្រាក់បំណាច់តាមប្រភេទមុខតំណែង កម្រិតទាបនោះ។ ចំនួនសរុបរបស់មន្ត្រីក្នុងខុទ្ទកាល័យ ត្រូវបានកំណត់មិនឱ្យលើសចំនួនកំណត់ក្នុងមាត្រា៨ ខាងលើនេះឡើយ។

មាត្រា ១០ .-

ប្រាក់បំណាច់ប្រចាំខែដែលមានកំណត់ក្នុងតារាងនៃមាត្រា៨នៃអនុក្រឹត្យនេះ ត្រូវអនុវត្តចាប់ពី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧តទៅ សម្រាប់តែមុខតំណែងនិងត្រឹមចំនួនមន្ត្រីក្នុងមុខតំណែងដែលបានកំណត់ ដោយអនុក្រឹត្យនេះនិងអនុលោមតាមបទប្បញ្ញត្តិនៃមាត្រា១៦នៃអនុក្រឹត្យនេះ។

ក្រៅពីមន្ត្រីខុទ្ទកាល័យដែលត្រូវទទួលបានការបើកផ្តល់ប្រាក់បំណាច់ប្រចាំខែសម្រាប់មន្ត្រីខុទ្ទកាល័យដែល មានចែងក្នុងកថាខណ្ឌទី១ខាងលើនេះ មន្ត្រីខុទ្ទកាល័យផ្សេងទៀត ត្រូវបន្តទទួលបានប្រាក់បំណាច់ប្រចាំខែ អនុលោមតាម៖

- ព្រះរាជក្រឹត្យស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ ឬ
- បទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងរបៀបវារៈមូលដ្ឋាននិងប្រាក់បន្ទាប់បន្សំនៃរបៀបវារៈ របស់មន្ត្រីរាជការដែលមានជាធរមាន។

មន្ត្រីខុទ្ទកាល័យអាចជ្រើសរើសយកប្រាក់បំណាច់តាមការកំណត់ក្នុងអនុក្រឹត្យនេះឬប្រាក់បំណាច់មុខងារ ផ្សេងទៀតតែមួយប៉ុណ្ណោះ។

មាត្រា ១១ .-

មន្ត្រីខុទ្ទកាល័យដែលមានមុខតំណែងឋានៈស្មើឬមុខតំណែងសាធារណៈផ្សេងទៀតដែលមានកំណត់ ក្នុងអនុក្រឹត្យលេខ២១៦ អនក្រ.បក ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីប្រាក់បេសកកម្មនៅក្នុងនិង

ក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ត្រូវទទួលបានប្រាក់បេសកកម្មអនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យលេខ២១៦ អនក្រ.បក ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីប្រាក់បេសកកម្មនៅក្នុងនិងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

មន្ត្រីខុទ្ទកាល័យដែលជាមន្ត្រីរាជការស្ថិតនៅក្រៅក្របខណ្ឌដើម និង ដែលមិនស្ថិតក្នុងកថាខណ្ឌទី១ ខាងលើ ត្រូវទទួលបានប្រាក់បេសកកម្មផ្នែកលើមុខតំណែងមន្ត្រីរាជការរបស់មន្ត្រីសាមីមុនពេលចូលបម្រើការងារក្នុងខុទ្ទកាល័យ។

មន្ត្រីខុទ្ទកាល័យដែលមិនស្ថិតក្នុងកថាខណ្ឌទី១ និង កថាខណ្ឌទី២ខាងលើនេះ ត្រូវទទួលបានប្រាក់បេសកកម្មដូចមន្ត្រីជាប់កិច្ចសន្យាអនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យលេខ២១៦ អនក្រ.បក ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីប្រាក់បេសកកម្មនៅក្នុងនិងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

មាត្រា ១២ .-

មន្ត្រីបំពេញភារកិច្ចក្នុងមុខតំណែងដែលមានកំណត់ក្នុងមាត្រា៨នៃអនុក្រឹត្យនេះ មិនមានលក្ខណៈអចិន្ត្រៃយ៍ឡើយនិងអាចត្រូវបានបញ្ចប់មុខតំណែងគ្រប់ពេលដោយពុំចាំបាច់បញ្ជាក់ពីមូលហេតុអ្វីទាំងអស់។

មន្ត្រីខុទ្ទកាល័យត្រូវបានបញ្ចប់ពីមុខតំណែងរបស់ខ្លួននៅពេលមានការផ្លាស់ប្តូរមុខតំណែងនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការជាប្រធានស្ថាប័ន។

មន្ត្រីខុទ្ទកាល័យដែលពីមុនមិនមែនជាមន្ត្រីរាជការក្របខណ្ឌ ពុំអាចទាមទារក្របខណ្ឌមន្ត្រីរាជការនៅពេលបញ្ចប់មុខតំណែងដោយយោលទៅលើការតែងតាំងខ្លួនជាមន្ត្រីខុទ្ទកាល័យនោះឡើយ។

មាត្រា ១៣ .-

មន្ត្រីរាជការក្នុងក្របខណ្ឌ រួមទាំងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងយោធិននៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានតែងតាំងក្នុងមុខតំណែងណាមួយក្នុងខុទ្ទកាល័យ ត្រូវដាក់ឱ្យស្ថិតនៅក្រៅក្របខណ្ឌដើម។ ដោយឡែកមន្ត្រីខុទ្ទកាល័យដែលមានមុនពេលអនុក្រឹត្យនេះចូលជាធរមានត្រូវអនុវត្តតាមកថាខណ្ឌទី១នៃមាត្រា១៦នៃអនុក្រឹត្យនេះ។

ក្នុងរយៈពេលបំពេញការងារនៅខុទ្ទកាល័យ មន្ត្រីរាជការ ត្រូវបានដំឡើងថ្នាក់និងឬឋានន្តរស័ក្តិដោយស្វ័យប្រវត្តិនៅថ្ងៃទី១៣ ខែមេសានៃឆ្នាំនីមួយៗផ្អែកលើអតីតភាពការងារ ២(ពីរ)ឆ្នាំ ព្រមទាំងត្រូវបានគិតអតីតភាពសម្រាប់ទទួលសោធននិវត្តន៍ក្នុងរយៈពេលបំពេញភារកិច្ចក្នុងខុទ្ទកាល័យ។

ក្រោយពេលបញ្ចប់ពីមុខតំណែងក្នុងខុទ្ទកាល័យ មន្ត្រីសាមីត្រូវដាក់ពាក្យសុំចូលបម្រើការងារក្នុងក្របខណ្ឌដើមវិញ ដោយផ្តល់ជូនជាស្វ័យប្រវត្តិនូវឋានន្តរស័ក្តិនិងថ្នាក់អនុលោមតាមកថាខណ្ឌខាងលើ ព្រមទាំងប្រាក់បំណាច់មុខងារផ្នែកលើមុខតំណែងក្នុងមុខងារសាធារណៈដែលមានមុនពេលការតែងតាំងចូលបម្រើការងារក្នុងខុទ្ទកាល័យ។ មន្ត្រីសាមី នឹងទទួលបានសិទ្ធិអាទិភាពក្នុងការតែងតាំងក្នុងមុខតំណែងដើមឬមុខតំណែងទំនេរប្រហាក់ប្រហែលនឹងមុខតំណែងដើមផ្នែកលើរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួង ស្ថាប័ននិងការសម្រេចរបស់ប្រធានស្ថាប័ន។

មាត្រា ១៤ .-

ការបង្កើត ការលុប និងការកែសម្រួលមុខតំណែងនិងចំនួនមន្ត្រីក្នុងមុខតំណែងនីមួយៗ ព្រមទាំងប្រាក់បំណាច់ប្រចាំខែរបស់មន្ត្រីក្នុងខុទ្ទកាល័យ ត្រូវកំណត់ដោយអនុក្រឹត្យ។

មាត្រា ១៥ .-

ក្រៅពីការប្រើប្រាស់មន្ត្រីក្នុងមុខតំណែងដែលមានកំណត់ក្នុងមាត្រា៨នៃអនុក្រឹត្យនេះ ទីស្តីការគណៈរដ្ឋមន្ត្រី អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពទទួលបន្ទុកផ្នែករដ្ឋបាលរបស់ក្រសួង ស្ថាប័ន ត្រូវផ្តល់មន្ត្រីរាជការក្របខណ្ឌនិងមន្ត្រីជាប់កិច្ចសន្យារបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង ឬរដ្ឋលេខាធិការដ្ឋាន ជូនខុទ្ទកាល័យនិងសមាជិករាជរដ្ឋាភិបាលផ្នែកលើភាពចាំបាច់នៃការកិច្ច ដើម្បីរ៉ាប់រងលើកិច្ចការផ្នែកផ្គត់ផ្គង់និងរដ្ឋបាល។

មុខតំណែងសម្រាប់កិច្ចការផ្នែកផ្គត់ផ្គង់និងរដ្ឋបាល រួមមាន៖

- មន្ត្រីពិធីការ
- អ្នកបើកបរ
- លេខាធិការការិយាល័យ
- ការីកុំព្យូទ័រ
- អ្នកបកប្រែភាសា
- អ្នកជំនាញផ្សេងទៀតដែលជាតម្រូវការនៃការកិច្ចរបស់ខុទ្ទកាល័យ។

ជំពូកទី៤

អនុប្បញ្ញត្តិ

មាត្រា ១៦ .-

ខុទ្ទកាល័យ និង មន្ត្រីខុទ្ទកាល័យដែលមានមុនពេលអនុក្រឹត្យនេះចូលជាធរមាននៅមានសុពលភាពបន្តរហូតដល់ពេលមានការបង្កើត ការលុប និងការកែសម្រួលខុទ្ទកាល័យជាថ្មីដែលត្រូវអនុវត្តអនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

ការបើកផ្តល់ប្រាក់បំណាច់ប្រចាំខែតាមការកំណត់ក្នុងមាត្រា៨នៃអនុក្រឹត្យនេះ ជូនមន្ត្រីខុទ្ទកាល័យបច្ចុប្បន្នត្រូវអនុវត្តផ្អែកលើមុខតំណែងនិងចំនួនមន្ត្រីក្នុងមុខតំណែងដែលបានកំណត់ក្នុងមាត្រា៨នៃអនុក្រឹត្យនេះ លើកលែងតែចំនួនមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីនិងមន្ត្រីខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី ត្រូវកំណត់តាមការសម្រេចរបស់នាយករដ្ឋមន្ត្រីផ្អែកលើសំណើរបស់ក្រសួងមុខងារសាធារណៈនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ជំពូកទី៥

អវសានប្បញ្ញត្តិ

មាត្រា ១៧ .-

មាត្រា១៦ មាត្រា១៧ មាត្រា១៨ មាត្រា១៩ មាត្រា២០ មាត្រា២១ មាត្រា២២ និងមាត្រា២៣ នៃអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន និង បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍។



មាត្រា ១៨ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

នៅរាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ មេសា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

នាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

អូន ស៊ីនីត

ពេជ្រ ស៊ីនីត

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១៨
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៣ អនក្រ. បក ៧៧



**អនុក្រឹត្យ
ស្តីពី**

ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១: តម្លើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

១.	វរសេនីយ៍ទោ	រស់ ម៉ុង	អត្តលេខ ០១៦៦១
២.	វរសេនីយ៍ទោ	លៅ រិទ្ធី	អត្តលេខ ០១៨១០
៣.	វរសេនីយ៍ទោ	អ៊ុន សាម៉េត	អត្តលេខ ០២៤៧៧
៤.	វរសេនីយ៍ទោ	គង់ គឹមស្រីល	អត្តលេខ ០៣១០៦
៥.	វរសេនីយ៍ទោ	លិត ម៉ុនឌុល	អត្តលេខ ០៣១២៧
៦.	វរសេនីយ៍ទោ	សុខ ម៉ាច	អត្តលេខ ០៣២០៩
៧.	វរសេនីយ៍ទោ	ធីម ឌុន្ទី	អត្តលេខ ០៣២៥៣
៨.	វរសេនីយ៍ទោ	នុត សារ៉ែម	អត្តលេខ ០៣២៥១
៩.	វរសេនីយ៍ទោ	ខៀវ ចាន់ណា	អត្តលេខ ០៣៤៤៦

១០.	វិសេនីយ៍ទោ	ព្រាម ស្មើន	អត្តលេខ	០៣៥៥១
១១.	វិសេនីយ៍ទោ	កែ វណ្ណា	អត្តលេខ	០៣៥៦៨
១២.	វិសេនីយ៍ទោ	គង់ ស៊ីន	អត្តលេខ	០៣៩៣០
១៣.	វិសេនីយ៍ទោ	កែវ សិវហ៊ុន	អត្តលេខ	០៤១៥៤
១៤.	វិសេនីយ៍ទោ	ខាំដេង នារី	អត្តលេខ	០៤៥៥៥
១៥.	វិសេនីយ៍ទោ	សួន មករា	អត្តលេខ	០៤៨០៦
១៦.	វិសេនីយ៍ទោ	អ៊ឹម ភារិទ្ធ	អត្តលេខ	០៦៥៨៤
១៧.	វិសេនីយ៍ទោ	អ៊ឹម តុច	អត្តលេខ	០៨៣០៩
១៨.	វិសេនីយ៍ទោ	សេរី សារិន	អត្តលេខ	០៨៨១៧
១៩.	វិសេនីយ៍ទោ	ស៊ីន គង់	អត្តលេខ	០៩០៧០
២០.	វិសេនីយ៍ទោ	ឯម សុគន្ធ	អត្តលេខ	០៩២៣៥
២១.	វិសេនីយ៍ទោ	អ៊ឹម ម៉ាម៉	អត្តលេខ	០៩៣៨១
២២.	វិសេនីយ៍ទោ	ខាត់ ហ៊ុន	អត្តលេខ	០៩៤៨៩
២៣.	វិសេនីយ៍ទោ	ហាត ឡែងឡ	អត្តលេខ	១០២២១
២៤.	វិសេនីយ៍ទោ	ឱត ជិន	អត្តលេខ	១០១៩១
២៥.	វិសេនីយ៍ទោ	ថាម សារុន	អត្តលេខ	១១៨៩២
២៦.	វិសេនីយ៍ទោ	មុយ ធីត្យ	អត្តលេខ	១២៩៨៦
២៧.	វិសេនីយ៍ទោ	សំ នារ៉ាម	អត្តលេខ	១៥៤២៧
២៨.	វិសេនីយ៍ទោ	អ៊ឹម ជារ៉ា	អត្តលេខ	១៥៤៣០
២៩.	វិសេនីយ៍ទោ	សេរី រិទ្ធ	អត្តលេខ	១៥៩២៨
៣០.	វិសេនីយ៍ទោ	លន់ នាង	អត្តលេខ	១៦៦០៨
៣១.	វិសេនីយ៍ទោ	នាម ពិសិដ្ឋ	អត្តលេខ	១៦៨៣៦
៣២.	វិសេនីយ៍ទោ	ច័ន្ទ នារាតុច	អត្តលេខ	២៧៩៩៩
៣៣.	វិសេនីយ៍ទោ	ឡុន សាលីម	អត្តលេខ	៣១៩៩៦
៣៤.	វិសេនីយ៍ទោ	ច័ន្ទ ហុកលី	អត្តលេខ	៣៣០២១ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដុចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៥៤ រកត/នក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីការទូតជាន់ខ្ពស់

០៤០៤០៤

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៦ ស្តីពីការបញ្ចប់មុខងារ និងតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស / រកត / ០៤០១ / ០៨៥ ចុះថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីការទូតជាន់ខ្ពស់
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្រេច

មាត្រា ១ : ត្រូវបានតែងតាំងមន្ត្រីរាជការចំនួន ០៥រូប របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖

១. ឯកឧត្តម **ហ៊ុន សារឿន** បច្ចុប្បន្នទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានឋានៈរដ្ឋមន្ត្រីលេខាធិការ ជា **អគ្គអូស៊ីល** នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃឡង់ដ៏។
២. លោក **ម៉ីន សុខវិបុល** អតីតអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំខេត្តស្រះកែវ ជា **ទីប្រឹក្សា** នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏។

- ៣. លោកស្រី **ឡាយ ច័ន្ទស្រី** បច្ចុប្បន្នអនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានអាស៊ីអាគ្នេយ៍ ជា **ទីប្រឹក្សា** នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍។
- ៤. តែងតាំងលោក **សុក ផុនដានី** បច្ចុប្បន្នអនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានអង្គការ អន្តរជាតិ ជា**ទីប្រឹក្សា** នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី។
- ៥. ផ្ទេរការកិច្ចលោក **ឡាយ ជំនាញ** ពីទីប្រឹក្សា នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំ សាធារណរដ្ឋឥណ្ឌូនេស៊ី ជា**ទីប្រឹក្សា** នៃស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជា អមលេខាធិការដ្ឋាន អាស៊ាន ដែលមាននិវេសនដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុង មាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះ ឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ២២ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥៥ អនក្រ.ជន



**អនុក្រឹត្យ
ស្តីពី**

ការបញ្ចប់អាណត្តិរបស់កម្មវិធីអនុវត្តការទូតជាន់ខ្ពស់

០៤០៤០៤០៤

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៦ ស្តីពីការបញ្ចប់មុខងារ និងតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៨៥ ចុះថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌអនុវត្តការទូតជាន់ខ្ពស់
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្រេច

មាត្រា ១ : ត្រូវបានផ្លាស់មន្ត្រីរាជការ ចំនួន ០៣រូប ចូលប្រទេស ដោយត្រូវចប់អាណត្តិរបស់កម្មវិធី

១. លោក **ម៉ិន សុខនិបុល** បច្ចុប្បន្ន **អគ្គកូឡស៊ីល** នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃឡង់ដ៍។
២. លោក **ជឿម ឡាម៉ាទិន** ទីប្រឹក្សាទទួលបន្ទុកការងារគ្រប់គ្រងពលករកម្ពុជា នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍
៣. លោកស្រី **កែវ កិរិយា** ទីប្រឹក្សា នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៦ ស.ណ.ក្រ. ៧៧



អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តម្កើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ៖

- ១- វរសេនីយ៍ទោ **ហ៊ុន ឆន់** អគ្គលេខ ០៨០៣៦
- ២- វរសេនីយ៍ទោ **ធម្ម ច័ន្ទពុទ្ធិកា** អគ្គលេខ ៥៤២៩៣
- ៣- វរសេនីយ៍ទោ **សោម សិលា** អគ្គលេខ ១២៣៥៧ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដុចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៧. អនក្រ. បក

អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣ / ៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់គណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រម លេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូន ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យ លេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់ចន្លោះម៉ឺនុយ គ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួង ស្ថាប័នភ្នាក់ងារ និងភ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១: ត្រូវបានតែងតាំងលោក **ហ៊ុន សុផល** ជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្មើប្រធាននាយកដ្ឋាន ។

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥៧ អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងទីប្រឹក្សាក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១០៩អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១: តែងតាំង និងផ្តល់ឋានៈជូនទីប្រឹក្សាក្រសួងមហាផ្ទៃ ចំនួន ០២រូប ដូចមានរាយនាមខាងក្រោម៖

- លោក **ឌី ឆៀង** ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើប្រធាននាយកដ្ឋាន
- លោក **ឡេង វ៉ាត** ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើប្រធាននាយកដ្ឋាន។

មាត្រា ២: បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាក្រៅ។


កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ

សាសនា

ព្រះមហាក្សត្រ

លេខ: ៤៤៩..... អនក្រ. ៧៧



**អនុក្រឹត្យ
ស្តីពី**

**ការលើកលែងលក្ខខណ្ឌអោយនិងការកំណត់អោយបេក្ខជនចូលរួមប្រឡងប្រដែង
ជ្រើសរើសចូលក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី ការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពី ការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៣/០១២ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា២៨នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៩៩៩/១១ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៩៩ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា៥១នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃ ព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា៩ និង មាត្រា១០នៃច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ ..

អនុក្រឹត្យនេះមានគោលបំណងផ្តល់ឱកាសដល់សិស្ស និស្សិត និងមន្ត្រីរាជការក្នុងការចូលរួមការប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបនឹងស្ថានភាពនៃការអភិវឌ្ឍធនធានមនុស្ស សេចក្តីត្រូវការជាអាទិភាព និងផលប្រយោជន៍ជាតិ។

មាត្រា ២ ..

អនុក្រឹត្យនេះមានគោលដៅកំណត់ការលើកលែងលក្ខខណ្ឌអាយុ និង កំណត់អាយុបេក្ខជនជាសិស្ស និស្សិត និងមន្ត្រីរាជការដែលចូលរួមការប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងវិជ្ជាជីវៈសុខាភិបាលនិងមុខតំណែងវិជ្ជាជីវៈផ្សេងទៀត។

មាត្រា ៣ ..

បេក្ខជនជាសិស្សនិងនិស្សិតដែលមានសញ្ញាបត្រផ្នែកវេជ្ជសាស្ត្រ ផ្នែកឱសថសាស្ត្រ ផ្នែកទន្តវិទ្យាសាស្ត្រ ឬវិទ្យាសាស្ត្រសុខាភិបាល នឹងត្រូវបានលើកលែងលក្ខខណ្ឌអាយុសម្រាប់ការចូលរួមប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងវិជ្ជាជីវៈ ដូចមានកំណត់ខាងក្រោម៖

ល.រ	បរិយាយមុខតំណែងវិជ្ជាជីវៈសុខាភិបាល
១	សាស្ត្រាចារ្យមហាបរិញ្ញា
២	សាស្ត្រាចារ្យរង
៣	សាស្ត្រាចារ្យជំនួយ
៤	គ្រូពេទ្យឯកទេស
៥	បណ្ឌិតឱសថសាស្ត្រឯកទេស/ឱសថបណ្ឌិត
៦	បណ្ឌិតសុខភាពសាធារណៈ
៧	បណ្ឌិតវិទ្យាសាស្ត្រសុខាភិបាល
៨	វេជ្ជបណ្ឌិត(ជំនាញ/អនុបណ្ឌិត)
៩	ទន្តបណ្ឌិត(ជំនាញ/អនុបណ្ឌិត/ឯកទេស)
១០	វេជ្ជបណ្ឌិត
១១	ឱសថការី
១២	ទន្តបណ្ឌិត
១៣	មន្ត្រីសុខភាពសាធារណៈ(បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ)

ល.រ	បរិយាយមុខតំណែងវិជ្ជាជីវៈសុខាភិបាល
១៤	គ្រូពេទ្យមធ្យម
១៥	ឱសថការីមធ្យម
១៦	ទន្តពេទ្យមធ្យម
១៧	គិលានុបដ្ឋាកឯកទេស
១៨	គិលានុបដ្ឋាក(បរិញ្ញាបត្រ)
១៩	គិលានុបដ្ឋាកមធ្យម
២០	ឆ្មប(បរិញ្ញាបត្រ)
២១	ឆ្មបមធ្យម
២២	មន្ត្រីសុខភាពសាធារណៈ(បរិញ្ញាបត្រសុខភាពសាធារណៈ)
២៣	អ្នកព្យាបាលដោយចលនាមធ្យម
២៤	អ្នកបច្ចេកទេសមន្ទីរពិសោធន៍មធ្យម
២៥	ទន្តគិលានុបដ្ឋាកមធ្យម
២៦	អ្នកបច្ចេកទេសវិទ្យុសាស្ត្រ
២៧	អ្នកបច្ចេកទេសថែទាំនិងអមវេជ្ជសាស្ត្របឋម
២៨	ឆ្មបបឋម
២៩	គិលានុបដ្ឋាកបឋម
៣០	អ្នកបច្ចេកទេសសុខាភិបាល

មាត្រា ៤ ..

បេក្ខជនជាសិស្ស និង និស្សិតដែលចូលរួមប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌ មន្ត្រីរាជការស៊ីវិល ក្រៅពីប្រភេទក្របខណ្ឌដែលមានកំណត់ក្នុងមាត្រា៣ខាងលើ ត្រូវបានកំណត់លក្ខខណ្ឌ អាយុគិតដល់ថ្ងៃប្រឡងប្រជែង ដូចខាងក្រោម ៖

- បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលចាប់ពីសញ្ញាបត្រថ្នាក់បណ្ឌិតឡើងទៅ ត្រូវបាន លើកលែងលក្ខខណ្ឌអាយុ
- បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៤០(សែសិប)ឆ្នាំ
- បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឬសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ (សាមសិបប្រាំ)ឆ្នាំ។

មាត្រា ៥ ..

បេក្ខជនជាមន្ត្រីរាជការដែលចូលរួមប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារក្នុងប្រភេទក្របខណ្ឌ ផ្សេង ត្រូវបានលើកលែងលក្ខខណ្ឌអាយុ។

មាត្រា ៦ ..

ការចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិលនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវឆ្លងកាត់ការប្រឡងប្រជែងអនុលោមតាមលក្ខខណ្ឌនៃការជ្រើសរើស គុណវុឌ្ឍសម្រាប់មុខតំណែងវិជ្ជាជីវៈ និងបទប្បញ្ញត្តិនៃមាត្រា៣ មាត្រា៤ និងមាត្រា៥នៃអនុក្រឹត្យនេះ។

មាត្រា ៧ ..

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

(Handwritten signature)

ពេជ្រ ម៉ីន ធីន

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៧
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១០ អនក្រ.នក

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបញ្ជា តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចំនួន២១៣រូប ដែលមានស្នាដៃល្អនិងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក-វេជ្ជបញ្ជាវេជ្ជបណ្ឌិត

- ១-លោក **វេជ្ជ ប៊ុនសុខា** អនុប្រធាននាយកដ្ឋានសំណង់
- ២-លោក **ប៊ុន វិសុខ វិសុខ** អនុប្រធាននាយកដ្ឋានសម្បទានដីសង្គមកិច្ច
- ៣-លោកស្រី **ហង្ស កន្សារណា** អនុប្រធានមន្ទីរ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ៤-លោក **នួន ពន្លឺ** អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង
- ៥-លោក **ហឿ ប៊ុនធាន** អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តក្រចេះ
- ៦-លោក **នួន ប៊ុនណា** ប្រធានការិយាល័យនីតិកម្ម
- ៧-លោក **ប៊ុន ភិរក្ស** ប្រធានការិយាល័យកិច្ចការគតិយុត្ត
- ៨-លោកស្រី **ប៊ុន រដ្ឋា** ប្រធានការិយាល័យស្រាវជ្រាវបច្ចេកទេសសំណង់

- ៩-លោក ឡែង វ៉ានី ប្រធានការិយាល័យជួសជុល និងថែទាំ នៃនាយកដ្ឋានសំណង់
- ១០-លោក វង់ សុភក្តិ ប្រធានការិយាល័យបច្ចេកទេស និងត្រួតពិនិត្យ នៃនាយកដ្ឋាន សំណង់
- ១១-លោក ហេង វាសនា ប្រធានការិយាល័យទី ១ នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង
- ១២-លោក ទូ សីឡា ប្រធានការិយាល័យលំនៅឋាន នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល
- ១៣-លោក ថៃន សារ៉ុម ប្រធានការិយាល័យរៀបចំដែនដី និងនគរូបនីយកម្ម នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល
- ១៤-លោក ឡែង ចន្ទី ប្រធានការិយាល័យសុរិយោដី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង
- ១៥-លោក គុច ឌុំ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកព្រែកប្បាស
- ១៦-លោក យិន សុភវិច្ឆ័យ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកទ្រាំង
- ១៧-លោក ថៃន សុដី ប្រធានការិយាល័យអភិរក្សសុរិយោដី នៃរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ
- ១៨-លោក ម៉ែង ណារី ប្រធានការិយាល័យលំនៅឋាន នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៩-លោក គង់ សុដា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ២០-លោក ពៅ ច័ន្ទថន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកបូទុមសាគរ
- ២១-លោក តែ សុខុម ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២២-លោក ស៊ុន សុត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកកំពង់ឆ្នាំង
- ២៣-លោក សួស ម៉ឺនសក្តិ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញកិច្ច នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់
- ២៤-លោក ឈឿន ស៊ីណារី ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ២៥-លោក ស៊ុម ចក្ខុ ប្រធានការិយាល័យសំណង់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបាត់ដំបង

២៦-លោក តោគ អាន់	ប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
២៧-កញ្ញា សុខ គីនណា	ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុងបាត់ដំបង
២៨-លោក ខៀវ សំរិទ្ធ	ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកបរវេល
២៩-លោក ជា សុផុន	ប្រធានការិយាល័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តប៉ៃលិន
៣០-លោក ហ៊ុន វិធី	ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុងសំរោង
៣១-លោក គាន ចំណាន	ប្រធានការិយាល័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តសៀមរាប
៣២-លោក សុខ ធឿន	ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ធំ
៣៣-លោក ប៊ែន ព័ន្ធ	ប្រធានការិយាល័យសំណង់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
៣៤-កញ្ញា លីន លក្ខិណា	អនុប្រធានការិយាល័យគោលនយោបាយ និងបណ្តុះបណ្តាល
៣៥-កញ្ញា សុខ សុវណ្ណារិ	អនុប្រធានការិយាល័យបទប្បញ្ញត្តិរៀបចំដែនដី
៣៦-លោក ស សុវេន្ទ្រ	អនុប្រធានការិយាល័យបទប្បញ្ញត្តិនគរូបនីយកម្ម
៣៧-លោក ហេង សុខសំបូរ	អនុប្រធានការិយាល័យគំរោង នៃនាយកដ្ឋានរៀបចំដែនដី
៣៨-លោកស្រី កែវ ចិន្តាមុនី	អនុប្រធានការិយាល័យសហប្រតិបត្តិការ និងកិច្ចការទូទៅ
៣៩-លោក ស៊ុន សុវណ្ណារិ	អនុប្រធានការិយាល័យកិច្ចការព្រំដែន
៤០-លោកស្រី យ៉ែម ហុរិ	អនុប្រធានការិយាល័យចុះបញ្ជីដីធ្លី នៃនាយកដ្ឋានអភិរក្ស សុរិយោដី
៤១-លោកស្រី ស៊ុយ ម៉ានីឡា	អនុប្រធានការិយាល័យអភិរក្សទ្រព្យសម្បត្តិរដ្ឋ នៃនាយកដ្ឋានអភិរក្ស សុរិយោដី
៤២-លោក គឹម វិន	អនុប្រធានការិយាល័យអភិវឌ្ឍសេដ្ឋកិច្ច
៤៣-លោក ម៉ុង ម៉ានិត	អនុប្រធានការិយាល័យក្របខ័ណ្ឌ និងបៀវត្ស
៤៤-លោកស្រី សោម អធិ	អនុប្រធានការិយាល័យសំណង់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៤៥-លោក មេងហុន សុជាតិដាវីដ	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌខណ្ឌដង្កោ

៤៦-លោក ឈាន ម៉ាណ្ណារី	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាល ស្រុកល្វាឯម
៤៧-លោក ជូ ម៉ារី	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកមុខកំពូល
៤៨-លោក ឈឹម ដារិទ្ធ	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាលស្រុកលើកដែក
៤៩-លោក កាំង ចាន់ថា	អនុប្រធានការិយាល័យបច្ចេកទេសសុរិយោដី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល
៥០-លោក ចែន ឆន្ទ័ម	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាល ស្រុកពញាឮ
៥១-លោក កែម វណ្ណឌី	អនុប្រធានការិយាល័យរដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង
៥២-លោក ឡូ ម៉ុនណា	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
៥៣-លោក ពេជ្រ ស៊ីន្ទុន	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាល ស្រុកបាទី
៥៤-លោក សេត្រី ចាន់សៀន	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាលស្រុកព្រៃនប់
៥៥-លោក ជាន ធួរ	អនុប្រធានការិយាល័យរដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
៥៦-លោក ឡាន ភារី	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកភ្នំស្រួច
៥៧-លោក សូ សុភិន	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកសំរោងទង
៥៨-លោក ឈិន តារី	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុងខេមរភូមិន្ទ
៥៩-លោក រុន សារាំង	អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញកិច្ច នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់
៦០-លោក ឡូ ណា	អនុប្រធានស្ថិតិការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាលស្រុកក្រគរ
៦១-លោក ស៊ុយ វីរៈ	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកព្រះនេត្រព្រះ
៦២-លោក អេង ម៉ុនណា	អនុប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ

៦៣-លោក ឃ្មុន ឃ្មឿន	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកបារាយណ៍
៦៤-លោក វ៉ាន់ ឌុយ	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកប្រាសាទបាល័ង
៦៥-លោក គុន ឃ្មុយ	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកកំពង់ស្វាយ
៦៦-លោក ជួប ចំណាន	អនុប្រធានការិយាល័យលំនៅឋាន នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ
៦៧-លោក កេត ស៊ីវា	អនុប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង
៦៨-លោក សំរិត សារេត	អនុប្រធានការិយាល័យ នៃរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី
៦៩-លោក ពេជ្រ ឆ័យ	អនុប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ នៃមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៧០-លោក ច័ន្ទ សុខី	អនុប្រធានការិយាល័យអភិរក្សសុរិយោដី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ
៧១-លោក សៀម ចាន់ឡើង	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកព្រៃនប់
៧២-លោក ធឿន សុខុន	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ
៧៣-លោកស្រី ជុំ ចាន់សាឃ្មឿន	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ
៧៤-លោក ហាវ ណារ៉ា	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៧៥-លោក អ៊ុំ ចំរើន	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៧៦-លោកស្រី ឃ្មុន វ៉ាន់ចំណាន	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៧៧-លោកស្រី សាន ចន្ទី	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៧៨-លោក ប៊ែន សុវតី	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៧៩-លោកស្រី អ៊ុយ ចំនួមុនី	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៨០-លោកស្រី ឯក ហ៊ាន	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៨១-លោកស្រី កៅ សុដាន	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ

៨២-លោកស្រី ចាន់ សុជាតា	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង
៨៣-លោកស្រី ចាន់ សុភក្តិ	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង
៨៤-លោក ម៉ែន វណ្ណារដ្ឋ	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង
៨៥-លោក ឥន រតនា	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង
៨៦-លោក អ៊ុំ សាវណ	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាលស្រុកអង្គរបូរី
៨៧-លោកស្រី វាយ សោវិ	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់
៨៨-លោក សុយ សេរ្យន	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់
៨៩-លោក ព្រាម សុផាត	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់
៩០-លោក ស៊ុក សុវណ្ណ	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន
៩១-លោក ផ្លុំ សន្ធា	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន
៩២-លោក ខ៊ុំ ត្រីវិជ្ជា	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន
៩៣-លោក ចាន់ ថន	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន
៩៤-លោក ឆន ម៉ុងឌុន	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន
៩៥-លោក ហ៊ី គីមស៊ុក	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ
៩៦-លោក ហួត តារី	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ
៩៧-លោក ម៉ុង គង់	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ
៩៨-លោក ហៀង តុន្តិ	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ

ខ- មេដាយប្រាក់ករណី

១-លោក **ស៊ី ឡានី**

អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តក្រចេះ

២-លោក **សុយ អតីវត្ត**

ប្រធានការិយាល័យដែនការ និងកិច្ចការទូទៅ នៃនាយកដ្ឋាន គ្រប់គ្រងដីធ្លី

៣-លោក **កាយ សុខហៃ**

ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល
ខណ្ឌជ្រោយចង្វារ

៤-លោក **មេ បូរិន្ទ**

ប្រធានការិយាល័យសំណង់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់
និងសុរិយោដី រាជធានីភ្នំពេញ

៥-លោក **គុម រតនា**

ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល
ក្រុងច្បារមន

៦-លោក **ម៉ុក សុផាន់ណារ៉ា**

ប្រធានការិយាល័យរៀបចំដែនដី និងនគរូបនីយកម្ម នៃមន្ទីរ រៀបចំ
ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង

៧-លោក **ហួត សុចិត្ត**

ប្រធានការិយាល័យលំនៅឋាន នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម
សំណង់ និងសុរិយោដីខេត្តបាត់ដំបង

៨-លោក **ជូ វណ្ណ**

ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល
ស្រុកសង្កែ

៩-លោក **ឆែន ប៊ុនធឿន**

ប្រធានការិយាល័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់
និងសុរិយោដីខេត្តសៀមរាប

១០-លោក **ម៉ែន សីលា**

ប្រធានការិយាល័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់
និងសុរិយោដីខេត្តសៀមរាប

១១-លោក **យ៉ែន ពៅ**

ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល
ស្រុកអូររាំងដំ

១២-លោក **សុរ បូរីវឫ**

អនុប្រធានការិយាល័យសិក្សា នៃនាយកដ្ឋានបច្ចេកទេស

១៣-លោក **ហុច វុធី**

អនុប្រធានការិយាល័យអាស៊ាន និងទំនាក់ទំនងអន្តរជាតិ

១៤-លោកស្រី **ចេង នារីតន់**

អនុប្រធានការិយាល័យសេដ្ឋកិច្ច នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម
សំណង់ និងសុរិយោដីរាជធានីភ្នំពេញ

១៥-លោក **ភី វាន់ថង**

អនុប្រធានការិយាល័យសុរិយោដី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម
សំណង់ និងសុរិយោដីរាជធានីភ្នំពេញ

១៦-លោក **វ៉ាន់ ច័ន្ទបុនី**

អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង
ភូមិបាលខណ្ឌដូនពេញ

១៧-លោក **វ៉ាន់ ណារិន**

អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង
ភូមិបាលខណ្ឌ៧មករា

១៨-លោក សំ សារឿន	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាលខណ្ឌចំការមន
១៩-លោក គង់ សុវណ្ណារ៉ា	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌមានជ័យ
២០-លោក ធួ សុខគោសន្ស	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌដង្កោ
២១-លោក សន សំរុន	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាលស្រុកកណ្តាលស្ទឹង
២២-លោកស្រី រស់ សំបូរ	អនុប្រធានការិយាល័យអភិរក្សសុរិយោដី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល
២៣-លោកស្រី ឌុំ រីតា	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាលស្រុកថ្ពង
២៤-លោក ឆ្លី គោ	អនុប្រធានការិយាល័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប
២៥-លោក រ៉េម គឹមសាន	អនុប្រធានការិយាល័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប
២៦-លោក ម៉ុន ហួរ	អនុប្រធានការិយាល័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប
២៧-លោកស្រី អ៊ុំ សុគន្ធី	អនុប្រធានការិយាល័យ អភិរក្សសុរិយោដី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
២៨-លោក អ៊ុន សគុណ	អនុប្រធានការិយាល័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ
២៩-លោក ឌុំ មនោ	អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាលក្រុងស្ទឹងត្រែង
៣០-លោក គាយ លាងហុន	អនុប្រធានការិយាល័យ នៃរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តរតនគិរី
៣១-លោកស្រី សេន សុភ័ត្រា	អនុប្រធានការិយាល័យរដ្ឋបាល នៃរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
៣២-លោក សុខ ឆៀវ	មន្ត្រី នៃនាយកដ្ឋានសិក្សាគម្រោងប្តង
៣៣-លោក សាន សុភី	មន្ត្រី នៃនាយកដ្ឋានស្រាវជ្រាវ និងបទប្បញ្ញត្តិ

៣៤-លោកស្រី ឆេវ គូណា	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៣៥-លោកស្រី យស ឆន្ទី	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៣៦-លោកស្រី យ៉ែម ច័ន្ទចរិទ្ធ	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល
៣៧-លោកស្រី យ៉ែម សាវៀន	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល
៣៨-លោក ភី ចាន់ដាន	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
៣៩-លោក គឹម ថៃស័រ	មន្ត្រី នៃរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រះសីហនុ
៤០-លោក ស្វ័យ ថង	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ
៤១-លោក យុក សុផល់	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ
៤២-លោក ឈាង ឌីវី	មន្ត្រី នៃរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ
៤៣-លោក ឡាយ យី	មន្ត្រី នៃរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ
ក- មេដាយសំរិទ្ធការខ្មែរ	
១-លោក ទិន សុផល់	អនុប្រធានការិយាល័យកិច្ចការគតិយុត្ត
២-លោក ជា វណ្ណា	អនុប្រធានការិយាល័យកិច្ចការគតិយុត្ត
៣-លោកស្រី អ៊ុច ស្រី	អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី
៤-លោកស្រី អ៊ុក ដានេត	ប្រធានការិយាល័យសិក្សាស្រាវជ្រាវទីផ្សារ សេវាហិរញ្ញវត្ថុ នៃ នាយកដ្ឋាន មូលនិធិ និងឥណទានលំនៅឋាន
៥-លោកស្រី រៀន ទ័ណ	ប្រធានការិយាល័យមូលនិធិ និងឥណទានលំនៅឋាន នៃ នាយកដ្ឋាន មូលនិធិ និងឥណទានលំនៅឋាន
៦-លោក សោម សុភក្រា	ប្រធានការិយាល័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
៧-លោក សុខ សម្បត្តិ	ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល

- ៨-លោក ហឿន សន្ធា ប្រធានការិយាល័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប
- ៩-លោក គួន វិថាវិន ប្រធានការិយាល័យរៀបចំដែនដី និងនគរូបនីយកម្ម នៃមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
- ១០-លោក អ៊ុក សុផា ប្រធានការិយាល័យលំនៅឋាន នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ១១-លោក គៅ សុខធារិន្ទ អនុប្រធានការិយាល័យកិច្ចការទូទៅ នៃនាយកដ្ឋានត្រួតពិនិត្យ និង ទទួលពាក្យបណ្តឹង
- ១២-លោក ភីន ចាន់ធីន អនុប្រធានការិយាល័យត្រួតពិនិត្យហិរញ្ញកិច្ច នៃនាយកដ្ឋានអធិការ កិច្ចភូមិបាល
- ១៣-លោក ហ៊ុន រដ្ឋា អនុប្រធានការិយាល័យលំនៅឋាន នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
- ១៤-លោក អ៊ុន សេងឃាង អនុប្រធានការិយាល័យរដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
- ១៥-លោក ម៉ែ ចន្ទធា អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាលខណ្ឌជ្រោយចង្វារ
- ១៦-លោក ម៉ុង សីហា អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌបូស្សីកែវ
- ១៧-លោក អ៊ុក វិន អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកសាមគ្គីមានជ័យ
- ១៨-លោក លន់ ត្រី អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាលស្រុកបរិបូណ៌
- ១៩-លោក តៃ ហ៊ុម អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុករលាបៀរ
- ២០-លោក ឡាយ ច័ន្ទធា អនុប្រធានការិយាល័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប
- ២១-លោក អេង ឆន្ទា អនុប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ
- ២២-លោក កេង ណារ៉ា អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាលក្រុងស្ទឹង

២៣-លោក វណ្ណ ណារី	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ
២៤-កញ្ញា សុខ ម៉ឺ	មន្ត្រី នៃនាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់
២៥-លោកស្រី សេង វណ្ណ	មន្ត្រី នៃនាយកដ្ឋានបច្ចេកទេស
២៦-លោកស្រី ស្រី ឈាន	មន្ត្រី នៃនាយកដ្ឋានបច្ចេកទេស
២៧-លោកស្រី ម៉ឺ សុផល	មន្ត្រី នៃនាយកដ្ឋានបច្ចេកទេស
២៨-លោក ហេង ចំរើន	មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ
២៩-លោក ម៉េង វិបុល	មន្ត្រី នៃនាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់
៣០-លោក សុខ ចំរុន	មន្ត្រី នៃនាយកដ្ឋានសំណង់
៣១-លោក ខៀវ ចិត្រា	មន្ត្រី នៃនាយកដ្ឋានរៀបចំដែនដី
៣២-លោក យ៉ា អនាគុល	មន្ត្រី នៃនាយកដ្ឋានរៀបចំដែនដី
៣៣-លោក ពុំ ចាន់នី	មន្ត្រី នៃនាយកដ្ឋានបច្ចេកទេស
៣៤-លោក ហ៊ាន ហ៊ាម	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៣៥-លោកស្រី ស៊ុន វី	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៣៦-លោក ចន្ទ សុខែន	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៣៧-លោក ម៉ុង ឃើន	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៣៨-លោកស្រី វេណ សុខា	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៣៩-លោក កែ ម៉ុងទុច	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៤០-លោក អ៊ុំ ធីរម្យ	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៤១-លោកស្រី សុខ វី	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៤២-លោក កែវ សក្កា	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ

៤៣-លោក រឹង ពុទ្ធី	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៤៤-លោក អេន ធាវីត្ត	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
៤៥-លោក សាង សុឡា	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ
៤៦-លោក ថោង រស់	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង
៤៧-លោក សរ សុភ័ក្រ្ត	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង
៤៨-លោក អូង ហេងឡូង	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ
៤៩-លោក តែម ហាស	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ
៥០-លោក សាម គឹមស៊ីវាង	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ
៥១-លោកស្រី ហុក សុខលាម	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ
៥២-លោក ឆន់ ច័ន្ទសា	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប
៥៣-លោក ចិន ធី	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប
៥៤-លោក ផ្លាង យ៉ុន	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប
៥៥-លោក ត្រី វិមល់	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប
៥៦-លោក ច័ន្ទ ច័ន្ទ	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប
៥៧-លោក ហ៊ុន វិចិត្រ	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តត្បូងឃ្មុំ
៥៨-លោក ម៉ាត់ សិ	មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ

- ៥៩-កញ្ញា ម៉ិលឆាញ់ សុខធម្មនា មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ
- ៦០-កញ្ញា ឌី សាណារី មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ
- ៦១-លោក សាយ រតនា មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង
- ៦២-លោក ម៉ែន ភីសារី មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង
- ៦៣-លោកស្រី លាង សីលា មន្ត្រី នៃរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី
- ៦៤-លោក ពិន ច័ន្ទមារីណាត មន្ត្រី នៃរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី
- ៦៥-លោក ឈឿម វ៉ាន់ មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ
- ៦៦-លោក ឌឿ សតា មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ
- ៦៧-លោក កាន់ ហាម៉ាត់ណោនស្រី មន្ត្រី នៃមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
- ៦៨-លោក ឌីម ម៉ារ៉េងត មន្ត្រី នៃមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
- ៦៩-លោក ម៉ិរាង ម៉ិលវ៉ាន់ មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ
- ៧០-កញ្ញា ឃុន ឧសតា មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ
- ៧១-លោក ឌុវ សត្យា មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ
- ៧២-លោក តែត សុច មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ០៧ ឆ្នាំ ២០១៧

សាយ កង្កែប មន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...២១...៧៧៧(ន.ជ.ក)

អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

សម្រេច

មាត្រា ១. បំពាក់ មេដាយមុនីសារាភ័ណ្ណ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចំនួន១០៩រូប ដែលមានស្នាដៃល្អនិងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយ មុនីសារាភ័ណ្ណ ថ្នាក់ ដំបូង

- ១-លោក **លេង វ័រៈ** ប្រធាននាយកដ្ឋានសិក្សាគម្រោងប្លង់
- ២-លោក **អេង ជេង រោង** ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
- ៣-លោក **យិន តុឌ្យ** ប្រធានមន្ទីរនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
- ៤-លោក **សេ វិរិវុធី** ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកោះកុង
- ៥-លោក **អ៊ុំ ជារី** ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង
- ៦-លោកស្រី **គ្រួច សុខា** អនុប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់
- ៧-លោក **ជិន ខៀវ** អនុប្រធាននាយកដ្ឋានសិក្សាគម្រោងប្លង់
- ៨-លោក **ឱ ច័ន្ទ្យៈ** អនុប្រធាននាយកដ្ឋានសិក្សាគម្រោងប្លង់
- ៩-លោកស្រី **ពួន ម៉ុង** អនុប្រធាននាយកដ្ឋានសំណង់
- ១០-លោកស្រី **ម៉ុង កានី** អនុប្រធាននាយកដ្ឋានអភិរក្សសុរិយោដី
- ១១-លោកស្រី **កែវ ភីរុណ** អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ

- ១២-លោកស្រី គូច គឹមពៅ អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
- ១៣-លោក សុខ ហ្វារ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តព្រៃវែង
- ១៤-លោកស្រី សិរិន ឃុនធី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តព្រៃវែង
- ១៥-លោក ម៉ែន មុនី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
- ១៦-លោកស្រី លុន ពុធារី ប្រធានការិយាល័យក្របខ័ណ្ឌ និងបៀវត្ស
- ១៧-លោកស្រី សោម ធីតា ប្រធានការិយាល័យតម្កល់ឯកសារ
- ១៨-លោក យ៉ង សុខញ៉ា ប្រធានការិយាល័យអភិវឌ្ឍន៍ដែនដី នៃនាយកដ្ឋានរៀបចំដែនដី
- ១៩-លោកស្រី សរ សំឡៅ ប្រធានការិយាល័យសហប្រតិបត្តិការ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី
- ២០-លោកស្រី ជា វណ្ណា ប្រធានការិយាល័យនីតិកម្ម នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី
- ២១-លោក ពៅ វណ្ណា ប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
- ២២-លោក ហិរាន ម៉ុនធានា ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកោះកុង
- ២៣-លោក អេង ឡេងស៊ីន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាលស្រុកគិរីសាគរ

ខ- មេដាយ មុនីសារាត្នន្ត ថ្នាក់ សេនា

- ១-លោក សេង ម៉ុនឡើង ប្រធាននាយកដ្ឋានរៀបចំដែនដី
- ២-លោក សុខ សំរុន ប្រធាននាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍន៍នៅឋាន
- ៣-លោក គឹម គាវីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តឧត្តរមានជ័យ
- ៤-លោក តាន់ហិរាន ហានីដា អនុប្រធាននាយកដ្ឋានសំណង់
- ៥-លោក ម៉ៅ ភ្រីង អនុប្រធាននាយកដ្ឋាននគរូបនីយកម្ម
- ៦-លោក វាន់ សុជាតិ អនុប្រធាននាយកដ្ឋាននគរូបនីយកម្ម
- ៧-លោក រដ្ឋាន់ សុសត្យា អនុប្រធាននាយកដ្ឋានបុគ្គលិក
- ៨-លោក លីង ពិសិដ្ឋ អនុប្រធាននាយកដ្ឋានបុគ្គលិក
- ៩-លោក គឹម ម៉ុនថង អនុប្រធាននាយកដ្ឋានបុគ្គលិក
- ១០-លោក សែន សេង អនុប្រធាននាយកដ្ឋានសម្បទានដីសង្គមកិច្ច
- ១១-លោក អ៊ុន វឌ្ឍនៈ អនុប្រធាននាយកដ្ឋានត្រួតពិនិត្យ និងទទួលពាក្យបណ្តឹង
- ១២-លោក ឡេង គីល័ង អនុប្រធាននាយកដ្ឋានត្រួតពិនិត្យ និងទទួលពាក្យបណ្តឹង
- ១៣-លោក លុយ វាន់ម៉ុនឡើង អនុប្រធាននាយកដ្ឋាន នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ
- ១៤-លោក យស វណ្ណា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
- ១៥-លោកស្រី សុន ដាវី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
- ១៦-លោក ម៉ែន ខេមរាត់ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង
- ១៧-លោក សំ សារឡើង អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ



១៨-លោក សរ សាវេត	អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ
១៩-លោក ហ៊ុន សុផិ	អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម
២០-លោក យូ ចាន់ឌី	អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម
២១-លោក អ៊ុក សម្បត្តិ	អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី
២២-លោក ឆឹម មុនីរតន	អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី
២៣-លោកស្រី ញឹម ណារិនដេត	ប្រធានការិយាល័យនគរូបនីយកម្ម នៃនាយកដ្ឋាននគរូបនីយកម្ម
២៤-លោក យូន ចាន់ដេន	ប្រធានការិយាល័យបុគ្គលិក
២៥-លោក សុវណ្ណារា ដារាតន	ប្រធានការិយាល័យគោលនយោបាយ និងបណ្តុះបណ្តាល
២៦-លោក ម៉ុង ឡុង	ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌឫស្សីកែវ
២៧-លោក ហេង ហួរ	ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
២៨-លោក មេ សុជាតិ	ប្រធានការិយាល័យសំណង់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
២៩-លោក ថៃ ចាន់	ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
៣០-លោក ឈិន រដ្ឋាមុនី	ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣១-លោក វាយ ចន្ទារា	ប្រធានការិយាល័យអភិរក្ស នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣២-លោក ផេង ភាត	ប្រធានការិយាល័យសំណង់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣៣-លោក ជា សំរោត	ប្រធានការិយាល័យរៀបចំឯកសារដែនដី នៃនាយកដ្ឋានរៀបចំដែនដី
៣៤-លោកស្រី វាយ សុភីណា	អនុប្រធានការិយាល័យសិក្សាគម្រោងប្លង់
៣៥-លោក ខុច ដន្ទា	អនុប្រធានការិយាល័យគោលនយោបាយ និងបណ្តុះបណ្តាល
៣៦-លោកស្រី គឹម សុខា	អនុប្រធានការិយាល័យបៀវត្ស និងក្របខ័ណ្ឌ
៣៧-លោក តេង ចុល	អនុប្រធានការិយាល័យគណនេយ្យ នៃនាយកដ្ឋានដែនការ សេដ្ឋកិច្ច និងហិរញ្ញកិច្ច
៣៨-លោក ផែម សុខា	អនុប្រធានការិយាល័យបច្ចេកទេស នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៣៩-លោកស្រី ម៉ែន សុភីណាដារី	អនុប្រធានការិយាល័យសេដ្ឋកិច្ច នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៤០-លោក វាន ណារិន្ទ	អនុប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ

- ៤១-លោក ហាង សុផន អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងដូនកែវ
- ៤២-លោក ម៉ុង សុផន មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
- គ-មេដាយ មូលនិធិសាវ័ន្ត ថ្នាក់ អស្សុម្មន្តិ**
 - ១-លោក លី ចាន់តក្កី ប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ផែនការ និងទំនាក់ទំនង សហប្រតិបត្តិការ ការងារលំនៅឋាន
 - ២-លោក ឃ្លាន់ សេរីឡេង អនុប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់
 - ៣-លោក អ៊ិន ធួន អនុប្រធាននាយកដ្ឋាននគរូបនីយកម្ម
 - ៤-កញ្ញា លុសុវត្តិ ចាន់តក្កី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច កិច្ចការវិនិយោគ និងទំនាក់ទំនងអន្តរជាតិ
 - ៥-លោក ឌី ឆនា អនុប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញកិច្ច
 - ៦-លោក ឌុយ ឡាយម្មន្តិ អនុប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញកិច្ច
 - ៧-លោក ឃ្លាន់ និមល អនុប្រធាននាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍន៍លំនៅឋាន
 - ៨-លោក ម៉ុង ពន្លឺ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ និងបទប្បញ្ញត្តិ
 - ៩-លោក ថេង និស្រ័យ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
 - ១០-លោក មូល ណារិន អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
 - ១១-លោក មេឡុង ហាង អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
 - ១២-លោក ឡៅ សុខម៉ឺន អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តឧត្តរមានជ័យ
 - ១៣-លោក ម៉ោង្លា សុវុធី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តឧត្តរមានជ័យ
 - ១៤-លោក អយ គីមសាយ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ
 - ១៥-លោក ចាន់ គង់ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ
 - ១៦-លោក កែវ ម៉ុងជ័យ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី
 - ១៧-លោក ជិន ពុទ្ធា ប្រធានការិយាល័យពិធីការ និងព័ត៌មាន
 - ១៨-លោក ស្រី ពៅ សុខណេត ប្រធានការិយាល័យឯកសារ និងព័ត៌មាន នៃនាយកដ្ឋានអភិរក្ស សុរិយោដី
 - ១៩-លោក ហ្វារ វិធី ប្រធានការិយាល័យពិនិត្យពាក្យបណ្តឹង នៃនាយកដ្ឋានត្រួតពិនិត្យ និងទទួលពាក្យបណ្តឹង
 - ២០-លោក ឆេង សេង ប្រធានការិយាល័យផ្សព្វផ្សាយអប់រំ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ២១-លោក ឌុំ ដារិន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌមានជ័យ

៦

- ២២-លោក ហែន តុន្នា ប្រធានការិយាល័យសំណង់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល
- ២៣-លោក ឆាវ ភីមស៊ុន ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាប
- ២៤-លោក ដួង សារ៉ាត់ ប្រធានការិយាល័យលំនៅឋាន នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តតាកែវ
- ២៥-លោក ព្យាណ ភីមឡាយ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកគីរីវង់
- ២៦-លោក ហ៊ុន ប៊ុនលឹម ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងដូនកែវ
- ២៧-លោក គូច រដ្ឋា ប្រធានការិយាល័យលំនៅឋាន នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពត
- ២៨-លោក សំ សុំណាត ប្រធានការិយាល័យសំណង់នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
- ២៩-លោក រុន សុវណ្ណា ប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង
- ៣០-លោក ឌឹម សំរុន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកថ្មគោល
- ៣១-លោក អ៊ុំ ឃីហ៊ុន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីស្រុកស្នួល
- ៣២-លោក លឹម សាង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីស្រុកចិត្របុរី
- ៣៣-លោក ពេញ ហ្វូ អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌពោធិ៍សែនជ័យ
- ៣៤-លោក ឡូច ខាន់ដា អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌសែនសុខ
- ៣៥-លោក សុខ សេរី អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ
- ៣៦-លោក គុម ចន្ទ្រៈ អនុប្រធានការិយាល័យបច្ចេកទេស នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ៣៧-លោកស្រី រ្វាហ្វ សុខា អនុប្រធានការិយាល័យរដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រៃវែង
- ៣៨-លោក ឈឹម ឈាន អនុប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ នៃមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
- ៣៩-លោក ច័ន្ទ សោភ័ណរត្ន អនុប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ៤០-លោក គង់ សារ៉ា អនុប្រធានការិយាល័យរដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពត

25

- ៤១-លោក សុខ រតនា អនុប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
- ៤២-លោក សុខ សុខ អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកបរសេដ្ឋ
- ៤៣-លោក យ៉ង សុជាតិ អនុប្រធានការិយាល័យរដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឧត្តរមានជ័យ
- ៤៤-លោក ឃ្យែន សុភា មន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

25



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៧/២០១៧/អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : ត្រូវបានតែងតាំងលោក **អូត ឈានលី** ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ នៃខេត្តកំពង់ចាម។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អន្លេងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...៧...៧៩២-៥៥

**អនុក្រឹត្យ
ស្តីពី**

ការតែងតាំង ប្រគល់ភារកិច្ច និងសម្រួលភារកិច្ចមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ ១៤ អនក្រ.បក ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ១៩៩៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ ៦៣ អនក្រ.បក ចុះថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០០៣ ស្តីពីការគ្រប់គ្រងការអនុវត្តន៍ ការផ្លាស់ប្តូរក្របខ័ណ្ឌ ឋានន្តរសិក្សា និងថ្នាក់របស់មន្ត្រីរាជការស៊ីវិល
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំង ប្រគល់ភារកិច្ច និងសម្រួលភារកិច្ច ដល់មន្ត្រីរាជការចំនួន ០៧ រូប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដូចមានរាយនាមខាងក្រោម ៖

- ១-លោក **ប៊ិរិច ឌុត្តា** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស
- ២-លោក **កុយ រតនៈបណ្ឌិត** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស
- ៣-លោក **ព្រាប ប័ន្ទវិបុល** សម្រួលភារកិច្ចពីអគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មកជាអគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ

- ៤-លោក **រតន៍ សាម៉ន** ជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
- ៥-លោក **ចៅ សុត្តរិទ្ធាល** ជាប្រធាននាយកដ្ឋានសំណង់ប្រព័ន្ធចម្រោះទឹកកខ្វក់ នៃអគ្គនាយកដ្ឋានសាធារណការ
- ៦-លោក **តាន់ ធីរ៉ា** ឱ្យបំពេញមុខងារជាប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៃអគ្គនាយកដ្ឋានបច្ចេកទេស
- ៧-លោក **ហិរិច សុទ្ធាយុត្តិ** ឱ្យបំពេញមុខងារជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យាទំនាក់ទំនងសាធារណៈ

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ៣៤១ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០៤៤.រកត/១៥-១៥

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតម្កើងថ្នាក់នៃសំណុំ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ


សម្រេច

មាត្រា ១ .- តម្កើងមានន្ទរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ជូនមន្ត្រីរាជការចំនួន ១៨៣ រូប នៃក្រុមប័ណ្ណមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្រុមប័ណ្ណមន្ត្រីបច្ចេកទេសជាន់ខ្ពស់នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦ ដូចមានរាយនាមខាងក្រោម ៖

១. លោកស្រី ម៉ុ ប្រណិត	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
២. លោកស្រី ស៊ុន ណារី	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៣. លោក ទេព វិរៈ	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៤. លោក ឡាយ ភ្នក	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៥. លោកស្រី អ៊ីវ សុផិតា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៦. លោក ហៀង បូរ៉ាន់	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៧. លោក ឡាន់ លីមហួង	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៨. លោក ត្រឹង ខូម៉ា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៩. លោក រៀល បារី	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១០. លោក ពៅ សុមាវត្ថុ	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១១. លោក អៀង ប៊ុនហាក់	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១២. លោក ហុង ប៊ុនធី	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៣. លោក លី មុនីនាថ	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៤. លោក អ៊ុក ភារុណ	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៥. លោក យស សុផា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៦. លោក អ៊ូ ឆៃ	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៧. លោក ស គង្គា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៨. លោក សាំង គិមណាង	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
១៩. លោក យាន គីមវ៉ាន	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
២០. លោកស្រី សាវេត កេសរកូល	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
២១. លោក គាត់ លីយួង	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
២២. លោក សេង ណារិន	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
២៣. លោកស្រី ម៉ែន ច័ន្ទរស្មី	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
២៤. លោកស្រី មិន ច័ន្ទបុណ្ណា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២




២៥.	លោក ហ៊ឹម គឹមឃៀន	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
២៦.	លោកស្រី អាន គឹមឈុន	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
២៧.	លោក មាស ចំរើន	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
២៨.	លោក កុយ សុវណ្ណា	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
២៩.	លោក ជា ចិន្តវិថី	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៣០.	លោក គង់ សុផល	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៣១.	លោក តូច រតនា	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៣២.	លោក ប៉ារ លាងឃុន	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៣៣.	លោក សូ អិត	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៣៤.	លោក ឃី សម្បស្ស	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៣៥.	លោកស្រី ហៃ ចន្ទី	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៣៦.	លោកស្រី ព្រាប សុវណ្ណី	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៣៧.	លោក ដួង ដារ៉ាវុទ្ធី	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៣៨.	លោក អ៊ូច សុខអាន	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៣៩.	លោក ខេង ជូ	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៤០.	លោក ណុប សុផី	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៤១.	លោក ប៉ុល ស៊ីគីដា	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៤២.	លោក ហ៊ុយ ធី	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៤៣.	លោក ស្រុង ចន្ទី	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៤៤.	លោកស្រី កែវ សុគន្ធបុប្ផា	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៤៥.	លោកស្រី កេត សេដ្ឋា	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៤៦.	លោកស្រី ជេ ប៊ុណ្ណារី	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៤៧.	លោក នាង ម៉ៅ	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៤៨.	លោក មាស កុសល	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៤៩.	លោក ឡុង ហាន	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៥០.	លោក រស់ សុជាតិ	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៥១.	លោក ម៉ប់ ច័ន្ទកិរក្ស	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៥២.	លោក អាន វ៉ា	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២
៥៣.	លោក ទូច គឹមហ៊ុយ	ពីររយត្រី ថ្នាក់លេខ ៣	មកររមត្រី ថ្នាក់លេខ ២




៥៤. លោក ស៊ី ស៊ីម	ពីររយត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
៥៥. លោក គឹម ឈន	ពីររយត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
៥៦. លោក ឆាយ សុមេត	ពីររយត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
៥៧. លោក ឆាយ ថេង	ពីររយត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
៥៨. លោក ចៅ វុត	ពីររយត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
៥៩. លោក អោក បូរ៉ា	ពីររយត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
៦០. លោក អ៊ុក វណ្ណឌី	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៦១. លោក ជុន រ៉ាត	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៦២. លោក អ៊ូ បូរ៉ាត់	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៦៣. លោក ធួក ដារិទ្ធ	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៦៤. លោក ជួន ដារ៉ូ	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៦៥. លោក ចាន់ សុវិជ្ជា	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៦៦. លោក សុង ឡេង	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៦៧. លោក ហុក គឹមសាន	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៦៨. លោក វ៉ែន ទីន	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៦៩. លោក ជាង សុភក្រ	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៧០. លោកស្រី បួន មួយទៀង	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៧១. លោកស្រី ជុំ ប្រជាប្រិយ	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៧២. លោក អ៊ឹង សារ៉ាត់	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៧៣. លោក រឿង សារុន	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៧៤. លោក លី សុខផាត	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៧៥. លោក ពាង គុណ	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៧៦. លោក មុជ វាសនា	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៧៧. លោក ចាន់ សុផាតិ	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៧៨. លោក លីម ថុល	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៧៩. លោក ស៊ុយ វណ្ណា	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៨០. លោក សុខ សូលីដា	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៨១. លោក ស៊ុន រ៉ាពិដ	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៨២. លោក ថន មករា	ពីររយត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣




៨៣. លោកស្រី សុគន្ធី ធីតា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
៨៤. លោក អ៊ឹម វុត្តា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
៨៥. លោក ទុយ ឡាយវាសនា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
៨៦. លោកស្រី លីម យ៉ាតាល់	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
៨៧. លោក លី ណារិទ្ធ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
៨៨. លោក ម៉េង ជីវ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
៨៩. លោកស្រី ជា សុខា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
៩០. លោក ង៉ែត លាភ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៩១. លោកស្រី អេង កញ្ញា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៩២. លោកស្រី ជា បរមម៉ាលីនី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៩៣. លោក អឿន បូណា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៩៤. លោក គង់ ឡឿន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៩៥. លោក ហួត ណារិទ្ធ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៩៦. លោក អ៊ិន លាប	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២




៩៧. លោក ម៉ៅ ពុទ្ធី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៩៨. លោក ថាច់ សុផាមុនី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៩៩. លោក ឌុក សាយសាណា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១០០. លោក ជា វិភូ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១០១. លោក សាត មុនីវិបុល	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១០២. លោកស្រី ហាក់ សុខា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១០៣. លោក ម៉ូង ធីរិយា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១០៤. លោក ហេង ធី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១០៥. លោក ស៊ុនលី ធារ៉ា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១០៦. លោក កុយ វ៉ាឌី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១០៧. លោក ហ៊ឹង លីហៃ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១០៨. លោក ហង្ស ខូថារ៉ា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១០៩. លោក ម៉ិញ ណារិទ្ធ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១១០. លោក គីម ច័ន្ទមុនី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២




១១១. លោក ង៉ែត គឹមអៀរ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	
១១២. លោក ប្លង់ ឡាំអេង	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	
១១៣. លោក ខៀម សុផារវិទ្ធី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	
១១៤. លោក ម៉ម គង់	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	
១១៥. លោក សេក ច័ន្ទបុណ្ណ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	
១១៦. លោក យុន សុផល	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
១១៧. លោក ជា សេថូ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
១១៨. លោកស្រី ហ៊ី សុគន្ធារី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
១១៩. លោក រតនា សុបុត្រា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
១២០. លោក គុល ញ៉ាក់	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
១២១. លោក ចា សង្វាត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
១២២. លោក ឡាយ គឹមឡុង	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
១២៣. លោក យុន សុផល	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
១២៤. លោក ម៉ម ពិសិដ្ឋ	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកវរមន្ត្រី ថ្នាក់លេខ ៤
១២៥. លោក ចាន់ទី ពិសិដ្ឋ	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកវរមន្ត្រី ថ្នាក់លេខ ៤
១២៦. លោក ប្រាក់ សៀងរាន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកវរមន្ត្រី ថ្នាក់លេខ ៤



១២៧.	លោក ពេជ សុឡា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១២៨.	លោកស្រី វ៉ាន់ សុផា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១២៩.	លោកស្រី ប៉ែន សុភក្សា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៣០.	លោកស្រី យស់ ពិសិដ្ឋនារី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៣១.	លោក សៀង សិទ្ធិ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៣២.	លោកស្រី ហួង ភីណា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៣៣.	លោកស្រី ហៀង សុភ័ណ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៣៤.	លោកស្រី សៅ ពិសុភា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៣៥.	លោកស្រី ដាន ទូចសុបណ្ណា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៣៦.	លោក ម៉ុក ខេមរា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៣៧.	លោក ដួង កក្កដា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៣៨.	លោក ធីម សំអាត	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៣៩.	លោកស្រី គឹម ឡាង	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៤០.	លោកស្រី តាន់ សូដានី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៤១.	លោកស្រី ច័ន្ទ វាសីភ័ក្ត្រ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៤២.	លោក ទឹង សុទ្ធកុសល	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៤៣.	លោក ហ៊ុន សំរិទ្ធិ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៤៤.	លោក ជាតិ វណ្ណៈ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៤៥.	លោក ហោ ប្រណិត	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៤៦.	លោក ប្រាក់ សក្តិសិទ្ធិ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៤៧.	លោក តាំង ដួនលី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៤៨.	លោក ហែម រតនៈ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៤៩.	លោកស្រី យិន ហួតអេលី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៥០.	លោក អ៊ូ ផាន់ណារិទ្ធ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៥១.	លោក សុខ ភិន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៥២.	លោក អ៊ឹង សុភា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៥៣.	លោក ហេង ស៊ីវិរិទ្ធ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៥៤.	លោក ចាន់ រស្មី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៥៥.	លោក យីម សូ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤



១៥៦.	លោក អៀង កំរឹង	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៥៧.	លោក ទួន សុខវិរៈ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៥៨.	លោក និន សុបុណ្យ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៥៩.	លោក ផៅ ឡាំ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៦០.	លោក ចាន់ ភក្តី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៦១.	លោក អេង សុទ្ធី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៦២.	លោកស្រី ពិន វ៉ានីន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៦៣.	លោក សុខ សុងហ៊ុំ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៦៤.	លោក ព្រាប សុវណ្ណារិទ្ធ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៦៥.	លោក សេង សុភាព	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៦៦.	លោក សំ សិទ្ធិសេរី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៦៧.	លោក ទូច ឧត្តម	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៦៨.	លោក ឡេង ប៊ុនី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៦៩.	លោកស្រី ជា លីណា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៧០.	លោក កែវ វុឌ្ឍី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៧១.	លោក វិន ប៊ុនរិទ្ធ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៧២.	លោកស្រី សុខ ចិន្តា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៧៣.	លោកស្រី ញាន ទិត្យចិន្តា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
១៧៤.	លោក ស៊ិន សុផល	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	
១៧៥.	លោកស្រី យីម ពេជ្រចិន្តា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	
១៧៦.	លោក សូ ឃុនវិរក្ស	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	
១៧៧.	លោក លីម វុឌ្ឍី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	
១៧៨.	លោក ភុន បណ្ឌិត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	



១៧៩. លោក កុយ សោភា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ៤
១៨០. លោក កឹក ម៉េងណាង	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ៤
១៨១. លោក ម៉ម សុផា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ៤
១៨២. លោក ណុប សារឿន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ៤
១៨៣. លោក ឈាង ប៊ុនថេន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៥ អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ **វ៉ែ ឧត្តម** អគ្គលេខ ០២១៨៦ ពីអនុប្រធានអង្គភាពអន្តរកមន៍ទៅជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសម្របសម្រួលដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អនុវត្តទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រះទ្រន់
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - រដ្ឋប័ណ្ណាល័យ
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: *២១៩ អនក្រ.បក*



**អនុក្រឹត្យ
ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៣៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន

សម្រេច

មាត្រា ១ : តែងតាំងលោក **ហ៊ាន់ សុខស៊ីម** ជាទីប្រឹក្សាក្រសួងព័ត៌មាន មានឋានៈស្មើ អគ្គនាយករង ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី *២១* ខែ *មករា* ឆ្នាំ ២០១៧

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

[Handwritten signature]



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ:.....១៧.....អនក្រ.ជក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតម្កើងថ្នាក់ និងតម្កើងឋាននុសេនីមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៣៤ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅ របស់ក្រសួងទេសចរណ៍
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ


សម្រេច

មាត្រា ១ .- តម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ចំនួន ១១៣ រូប ក្នុងឋានន្តរស័ក្តិវរមន្ត្រី នៃក្រុមប័ណ្ណមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងទេសចរណ៍ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦ ដូចមានរាយនាមខាងក្រោម ៖

១- ឯកឧត្តម វ៉ាន់ ចំរើន	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរមន្ត្រី ថ្នាក់លេខ ១
២- លោក គឹម វ៉ាវី	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរមន្ត្រី ថ្នាក់លេខ ១
៣- លោក សោ វិសិដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរមន្ត្រី ថ្នាក់លេខ ១
៤- លោក ជុន សុខេមរៈ	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរមន្ត្រី ថ្នាក់លេខ ១
៥- លោក នីង មុនី	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរមន្ត្រី ថ្នាក់លេខ ១
៦- លោក សំ សេង	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរមន្ត្រី ថ្នាក់លេខ ១
៧- លោក សេង សិទ្ធិគុណ	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរមន្ត្រី ថ្នាក់លេខ ១
៨- លោក ឃ្មោត សុផាត	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរមន្ត្រី ថ្នាក់លេខ ១
៩- លោកជំទាវ ហ៊ុន ដានី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
១០- ឯកឧត្តម សូ វិសុទ្ធិ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
១១- លោក សេង ខា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
១២- លោក ទេព វិរៈ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
១៣- លោក ហ៊ុយ ភីរក្ស	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
១៤- លោក ហេង សុដានី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
១៥- លោក ប៊ុំ ចន្ទសិរី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
១៦- លោក ឡា ធួរ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
១៧- លោក ថុក សុខុម	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
១៨- លោក ឈឹម សុខជិន	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
១៩- លោក ប្រឡឹង សុវេណា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
២០- លោក វ៉ឹម ស៊ុនណារិន្ទ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
២១- លោក វ៉ឹម ភា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
២២- លោក កែវ ធា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
២៣- លោក ហាស ប៊ុំលីកា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
២៤- លោក គឹម ប៊ុនណារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
២៥- លោក ជួន សោភ័ណ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២



២៦- លោក ខុំ សារិន្ទ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
២៧- លោកស្រី ដោត សុំណារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
២៨- លោក សុខ វណ្ណា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
២៩- លោក លីម វណ្ណហេង	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៣០- លោក កែន សុភី	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៣១- លោក ម៉ុង វណ្ណសុណី	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៣២- លោក ឈុន ណារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៣៣- លោក ហ៊ុន វិសាល	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៣៤- លោក ធីម ចារិន្ទ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៣៥- លោក ម៉េម ម៉ានីរ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៣៦- លោកស្រី ធីន ឃុនយ៉ាត	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៣៧- លោក ពុទ្ធា សោភ័ណារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៣៨- លោក ឡឹក សុធារី	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៣៩- លោក លី ជីហាង	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤០- លោក ជា លីនាម	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤១- លោក ម៉េម គុណវុទ្ធី	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤២- លោក ឃុន បុណ្ណិទ្ធី	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤៣- លោក ធីម វិមល	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤៤- លោក ឡេង សុំនុ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤៥- លោក ធីន លីណា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤៦- លោកស្រី ឡុន សុធារី	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤៧- លោកស្រី ឈុន សុខនាង	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤៨- លោក ធីន សុផល	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤៩- លោក ធីន សុខនាង	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៥០- លោក ជិន សាមុត	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៥១- លោក គាន់ អៀង	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៥២- លោកស្រី ឡូ ពិសី	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៥៣- លោក ណេម សំណាង	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២



៥៤- លោក វ៉ន មុនីចឡុន:	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៥៥- លោក ពៅ វ៉ាន់រ៉ូ	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៥៦- លោក ហ៊ុន សីលា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៥៧- លោក លី ចន្ទន្ទ្រ:	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៥៨- លោក ឡាង សុលីណា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៥៩- លោកស្រី ចៅ សេដ្ឋាមុនី	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៦០- លោកស្រី លុក ជូនី	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៦១- លោក ចិន សុវិហាន	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៦២- លោក ឌឹម ទេពចន្ទ	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៦៣- លោក គង់ វិបុល	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៤- លោក សយ សុំណុល	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៥- លោក ឡុំ មេនកាត	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៦- លោក ធីម សេរីឌុឡ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៧- លោក ម៉ិច សៅ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៨- លោក ជូ ណា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៩- លោកស្រី លី សុចន្ទារ៉ាវ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៧០- លោក ម៉ឹម រដ្ឋា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៧១- លោក ស៊ិន សុគុន	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៧២- លោកស្រី កែវ ក្រុតារា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៧៣- លោកស្រី ឡាយ ស្រីម៉ាច	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៧៤- ឯកឧត្តម គុប សុភ័ក	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
៧៥- ឯកឧត្តម សៅ ខុសាត	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
៧៦- លោក ម៉ៅ សុផាត	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
៧៧- លោក នី ផល្លី	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
៧៨- ឯកឧត្តម រាំង សុចន្ទារ៉ាវ	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
៧៩- លោក ប្រាក់ ណារ៉ាវ	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
៨០- លោក ប្រាក់ ចុន្ទី	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
៨១- លោកស្រី អៀង សុខម៉េង	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤



៨២-	លោក ធីត្យ សិហារ៉ាតុដ	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
៨៣-	លោក សៅ ប័ន្តិសិទ្ធ	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
៨៤-	លោក សុខ ស៊ីណារិទ្ធ	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
៨៥-	លោកស្រី សូ លីណា	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
៨៦-	លោក គី សេរីរចនា	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
៨៧-	លោក ឡុង សិណារិក្ខ	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
៨៨-	លោកស្រី សេន ឧត្តមមករា	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
៨៩-	លោក សែន សំណាង	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
៩០-	លោកស្រី អេន លីននិត	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
៩១-	កញ្ញា ហោ សុដារី	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
៩២-	លោក ផាត ខេមរ៉ា	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
៩៣-	លោក គង់ សុដារិទ្ធ	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
៩៤-	លោក ឡុង គិរេម្យ	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
៩៥-	កញ្ញា រ្រី សុខឡា	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
៩៦-	លោក ហេង សិរីកុល	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
៩៧-	លោក សុខ សុខា	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
៩៨-	លោកស្រី ឡុង គូចលី	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
៩៩-	លោក ផេង ប័ន្តិធិត្យា	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
១០០-	លោកស្រី ឡឹក សាវ៉ាត	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
១០១-	លោក សេង សាលី	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
១០២-	លោក រុន ភារ៉ា	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
១០៣-	លោក តុប បញ្ញា	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
១០៤-	លោក ហេង ទេពបិ	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
១០៥-	លោក ផាង រិទ្ធិ	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
១០៦-	លោក រេត រឿម	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
១០៧-	លោកស្រី រេង ដារី	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
១០៨-	លោក រឿម សាន	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤
១០៩-	លោក នេវ៉ា រដ្ឋា	ពីអនុម្រឹ ថ្នាក់លេខ ១	មករមម្រឹ ថ្នាក់លេខ ៤



- ១១០- លោក **យ៉ាង សុភៀន** ពីអនុម្បី ថ្នាក់លេខ ១ មករម្បី ថ្នាក់លេខ ៤
- ១១១- លោក **យន្ត ជានី** ពីអនុម្បី ថ្នាក់លេខ ១ មករម្បី ថ្នាក់លេខ ៤
- ១១២- លោកស្រី **សឹម សុភាព** ពីអនុម្បី ថ្នាក់លេខ ១ មករម្បី ថ្នាក់លេខ ៤
- ១១៣- លោក **សៅ ភិទ្ធា** ពីអនុម្បី ថ្នាក់លេខ ១ មករម្បី ថ្នាក់លេខ ៤

មាត្រា ២ .- តម្លើងឋានន្តរស័ក្តិ និងថ្នាក់កិត្តិយស ដល់មន្ត្រីរាជការ ចំនួន ០៥ រូប ក្នុងឋានន្តរស័ក្តិរម្បី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងទេសចរណ៍ ដូចមានរាយនាមខាងក្រោម ៖

- ១- លោក **កេត សុខុម** ពីរម្បី ថ្នាក់លេខ ៤ មករម្បី ថ្នាក់លេខ ២
- ២- លោក **ម៉ែង ស៊ីនណារ៉ា** ពីអនុម្បី ថ្នាក់លេខ ២ មករម្បី ថ្នាក់លេខ ៤
- ៣- លោកស្រី **ដួង កែវចិន្តា** ពីអនុម្បី ថ្នាក់លេខ ១ មករម្បី ថ្នាក់លេខ ៣
- ៤- លោក **អ៊ុយ ភឿន** ពីអនុម្បី ថ្នាក់លេខ ១ មករម្បី ថ្នាក់លេខ ៣
- ៥- លោក **អ៊ុំ ផល្លី** ពីអនុម្បី ថ្នាក់លេខ ១ មករម្បី ថ្នាក់លេខ ៤

មាត្រា ៣ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រងក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមិទ្ធផល ដូចមានចែងក្នុងមាត្រា១ និងមាត្រា២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ០៧ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ២៤ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់ជូនមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍ រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅ នៃក្រសួងមុខងារសាធារណៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច


មាត្រា ១ .- តម្កើងថ្នាក់តាមកម្រិតសញ្ញាបត្រដល់មន្ត្រីរាជការចំនួន ៣១ រូប ក្នុងឋានន្តរស័ក្តិរដ្ឋមន្ត្រី នៃក្របខ័ណ្ឌ មន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងមុខងារសាធារណៈ ដូចមានរាយនាមខាងក្រោម ៖

១-ឯកឧត្តម លោជ វិជ្ជាគន្ធី	ពីរមន្ត្រី ថ្នាក់លេខ២	មករមន្ត្រី ថ្នាក់លេខ១
២-លោក អ៊ុយ តារក្ស	ពីរមន្ត្រី ថ្នាក់លេខ២	មករមន្ត្រី ថ្នាក់លេខ១
៣-លោក គឹម ឌីណា	ពីរមន្ត្រី ថ្នាក់លេខ២	មករមន្ត្រី ថ្នាក់លេខ១

៤-លោក	សួន ជាថា	ពីរមន្ត្រី	ថ្នាក់លេខ២	មកវមន្ត្រី	ថ្នាក់លេខ១
៥-លោក	សេ ជានុប	ពីរមន្ត្រី	ថ្នាក់លេខ២	មកវមន្ត្រី	ថ្នាក់លេខ១
៦-លោក	សៀង សារិត	ពីរមន្ត្រី	ថ្នាក់លេខ២	មកវមន្ត្រី	ថ្នាក់លេខ១
៧-លោកស្រី	ពុំ សុគន្ធី	ពីរមន្ត្រី	ថ្នាក់លេខ២	មកវមន្ត្រី	ថ្នាក់លេខ១
៨-លោក	ឡុង សារឿន	ពីរមន្ត្រី	ថ្នាក់លេខ២	មកវមន្ត្រី	ថ្នាក់លេខ១
៩-លោក	នាង បុកតុត្តា	ពីរមន្ត្រី	ថ្នាក់លេខ២	មកវមន្ត្រី	ថ្នាក់លេខ១
១០-លោក	ម៉ែន ចាន់ថន	ពីរមន្ត្រី	ថ្នាក់លេខ២	មកវមន្ត្រី	ថ្នាក់លេខ១
១១-លោក	ម៉ៅ គឹមថេង	ពីរមន្ត្រី	ថ្នាក់លេខ២	មកវមន្ត្រី	ថ្នាក់លេខ១
១២-លោក	លី សារីម	ពីរមន្ត្រី	ថ្នាក់លេខ២	មកវមន្ត្រី	ថ្នាក់លេខ១
១៣-លោក	ម៉ុំ ចរឡើ	ពីរមន្ត្រី	ថ្នាក់លេខ២	មកវមន្ត្រី	ថ្នាក់លេខ១
១៤-លោក	ហែម ឌី	ពីរមន្ត្រី	ថ្នាក់លេខ៣	មកវមន្ត្រី	ថ្នាក់លេខ២
១៥-លោក	គាន់ បេងណាង	ពីរមន្ត្រី	ថ្នាក់លេខ៣	មកវមន្ត្រី	ថ្នាក់លេខ២
១៦-លោក	ប្រាក់ ប្រានីដ្ឋា	ពីរមន្ត្រី	ថ្នាក់លេខ៣	មកវមន្ត្រី	ថ្នាក់លេខ២
១៧-លោក	ស្រីង ជានិត	ពីរមន្ត្រី	ថ្នាក់លេខ៣	មកវមន្ត្រី	ថ្នាក់លេខ២
១៨-លោក	សិន សេរីវឌ្ឍនា	ពីរមន្ត្រី	ថ្នាក់លេខ៣	មកវមន្ត្រី	ថ្នាក់លេខ២
១៩-លោក	ម៉ែ សុផល	ពីរមន្ត្រី	ថ្នាក់លេខ៤	មកវមន្ត្រី	ថ្នាក់លេខ៣
២០-លោក	ប្រាក់ តា	ពីរមន្ត្រី	ថ្នាក់លេខ៤	មកវមន្ត្រី	ថ្នាក់លេខ៣
២១-លោក	អេង សុវិរៈ	ពីរមន្ត្រី	ថ្នាក់លេខ៤	មកវមន្ត្រី	ថ្នាក់លេខ៣
២២-លោក	គង់ អភិវឌ្ឍន៍	ពីរមន្ត្រី	ថ្នាក់លេខ៤	មកវមន្ត្រី	ថ្នាក់លេខ៣
២៣-លោក	ហ៊ុន ពិសី	ពីរមន្ត្រី	ថ្នាក់លេខ៤	មកវមន្ត្រី	ថ្នាក់លេខ៣
២៤-លោក	វិសិដ្ឋ សាដេក្ស	ពីរមន្ត្រី	ថ្នាក់លេខ៤	មកវមន្ត្រី	ថ្នាក់លេខ៣
២៥-លោក	សុស សុវណ្ណារិទ្ធ	ពីរមន្ត្រី	ថ្នាក់លេខ៤	មកវមន្ត្រី	ថ្នាក់លេខ៣
២៦-លោក	ជា ឡានលីន	ពីរមន្ត្រី	ថ្នាក់លេខ៤	មកវមន្ត្រី	ថ្នាក់លេខ៣
២៧-លោក	ចាន់ ម៉ឺន្ណារិទ្ធ	ពីរមន្ត្រី	ថ្នាក់លេខ៤	មកវមន្ត្រី	ថ្នាក់លេខ៣
២៨-លោកស្រី	វ៉ាន់ កែវកល្យាណ	ពីរមន្ត្រី	ថ្នាក់លេខ៤	មកវមន្ត្រី	ថ្នាក់លេខ៣
២៩-លោក	ឌីយ ធឿន	ពីរមន្ត្រី	ថ្នាក់លេខ៤	មកវមន្ត្រី	ថ្នាក់លេខ៣
៣០-លោក	មិត្ត ណារ៉ុក	ពីរមន្ត្រី	ថ្នាក់លេខ៤	មកវមន្ត្រី	ថ្នាក់លេខ៣
៣១-លោក	ត្រីម ម៉ារ៉ាឌី	ពីរមន្ត្រី	ថ្នាក់លេខ៤	មកវមន្ត្រី	ថ្នាក់លេខ៣

មាត្រា ២ .- តម្លើងឋានន្តរស័ក្តិភាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការចំនួន ១០ រូប ទៅក្នុងឋានន្តរស័ក្តិវមន្ត្រី នៃ ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងមុខងារសាធារណៈ ដូចមានរាយនាមខាងក្រោម ៖

១-លោក	នាក់ ជាង	ពីរមន្ត្រី	ថ្នាក់លេខ១	មកវមន្ត្រី	ថ្នាក់លេខ៤
២-លោក	សុខ សំរោត	ពីរមន្ត្រី	ថ្នាក់លេខ១	មកវមន្ត្រី	ថ្នាក់លេខ៤
៣-លោក	សួន ស្មី	ពីរមន្ត្រី	ថ្នាក់លេខ១	មកវមន្ត្រី	ថ្នាក់លេខ៤



៤-លោក សយ វិសាល	ពីអនុម្រឹត្តិ ថ្នាក់លេខ១	មករមន្ត្រី ថ្នាក់លេខ៤
៥-លោកស្រី តែ សំណាង	ពីអនុម្រឹត្តិ ថ្នាក់លេខ១	មករមន្ត្រី ថ្នាក់លេខ៤
៦-លោកស្រី តឹក កុស្យនា	ពីអនុម្រឹត្តិ ថ្នាក់លេខ១	មករមន្ត្រី ថ្នាក់លេខ៤
៧-លោក សយ សុវណ្ណារ៉ា	ពីអនុម្រឹត្តិ ថ្នាក់លេខ១	មករមន្ត្រី ថ្នាក់លេខ៤
៨-លោក ឆៀង សុខជា	ពីអនុម្រឹត្តិ ថ្នាក់លេខ១	មករមន្ត្រី ថ្នាក់លេខ៤
៩-លោក ឆៀង សុវណ្ណារ៉ា	ពីអនុម្រឹត្តិ ថ្នាក់លេខ១	មករមន្ត្រី ថ្នាក់លេខ៤
១០-លោក សោម សាវេត	ពីអនុម្រឹត្តិ ថ្នាក់លេខ១	មករមន្ត្រី ថ្នាក់លេខ៤

មាត្រា ៣ .- តម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ០៧ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងមុខងារសាធារណៈ ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ ដូចមានរាយនាមខាងក្រោម ៖

១-លោក ជាង ចាន់ថន	ពីរមន្ត្រី ថ្នាក់លេខ២	មករមន្ត្រី ថ្នាក់លេខ១
២-លោក នី ម៉ីនថា	ពីរមន្ត្រី ថ្នាក់លេខ២	មករមន្ត្រី ថ្នាក់លេខ១
៣-លោកស្រី យិន ម៉ីនសុភ័ក្ត្រា	ពីរមន្ត្រី ថ្នាក់លេខ២	មករមន្ត្រី ថ្នាក់លេខ១
៤-លោកស្រី សំ វណ្ណា	ពីរមន្ត្រី ថ្នាក់លេខ២	មករមន្ត្រី ថ្នាក់លេខ១
៥-លោកស្រី ឆៀង ស៊ីផុន	ពីរមន្ត្រី ថ្នាក់លេខ២	មករមន្ត្រី ថ្នាក់លេខ១
៦-លោក គង់ សំណាង	ពីរមន្ត្រី ថ្នាក់លេខ២	មករមន្ត្រី ថ្នាក់លេខ១
៧-លោក រ៉ុំ បញ្ញាបុប	ពីអនុម្រឹត្តិ ថ្នាក់លេខ១	មករមន្ត្រី ថ្នាក់លេខ៤

មាត្រា ៤ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ មាត្រា២ និងមាត្រា៣ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា៤
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ០៧ អនក្រ.ស

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច
ស្តីពី

ការកែសម្រួលសមាសភាពក្រុមការងារផ្នែកស្រូវ-អង្ករ
សម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤៤៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការបង្កើតគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៤១ អនក្រ.បក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍវិស័យឯកជន
- បានឃើញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៣៦ សសរ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ស្តីពីការបង្កើតអនុគណៈកម្មាធិការតាមវិស័យនៃគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍវិស័យឯកជន
- បានឃើញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៣៧ សសរ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ស្តីពីការបង្កើតក្រុមការងារតាមវិស័យនៃគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍវិស័យឯកជន
- បានឃើញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៣៩ សសរ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ស្តីពីការតែងតាំងសមាសភាពក្រុមការងារតាមវិស័យសម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន
- យោងតាមតម្រូវការចាំបាច់នៃការងាររបស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១.-

ត្រូវបានកែសម្រួលសមាសភាពក្រុមការងារផ្នែកស្រូវ-អង្ករ សម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជនដូចខាងក្រោម៖

- ១- ឯកឧត្តម **វេង សាខុន** រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធាន

២-ឯកឧត្តម សុខ ចិន្ដាសោភា	រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	អនុប្រធាន
៣-ឯកឧត្តម ចន្ទី វិស្សុត	រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	អនុប្រធាន
៤-ឯកឧត្តម សក់ សេដ្ឋា	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	សមាជិក
៥-ឯកឧត្តម ម៉ៅ ឡាន	រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម	សមាជិក
៦-ឯកឧត្តម សះ សុវណ្ណ	រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
៧-ឯកឧត្តម សុខុម ភក្ដវណ្ណ	រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៨-ឯកឧត្តម ហេង សុខគង់	រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៩-ឯកឧត្តម រស់ សីលវ៉ា	អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
១០-ឯកឧត្តម គិត សេង	អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
១១-ឯកឧត្តម លី ស៊ីមរិទ្ធិ	អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
១២-ឯកឧត្តម សុ ខន្ធជ្រីគុណ	អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន	សមាជិក
១៣-ឯកឧត្តម យិន ទួនក្រលេនីន	អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៤-ឯកឧត្តម សយ ភីរម្យ	អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
១៥-លោកជំទាវ អ៊ុក ម៉ាលី	ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា	សមាជិក
១៦-ឯកឧត្តម កៅ ថាច	អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ	សមាជិក
១៧-ឯកឧត្តម សុខ ស៊ីឡូ	អគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ	សមាជិក។

ប្រការ២.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ០៧.២៧

សេចក្តីសម្រេច
ស្តីពី

ការបង្កើតគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ គ្រួសារពិការ និងចាយកម្លែង
លើការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍
និងព័ត៌មាន ឆ្នាំ២០២០

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន
- បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ៧៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា២៦ មាត្រា២៧ មាត្រា២៨ និងមាត្រា២៩ និងបំពេញមាត្រា២៩ ស្នូន នៃអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

- បានឃើញគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឆ្នាំ២០២០ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៣៧៣ សជណ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

សម្រេច

ប្រការ ១..

ត្រូវបង្កើតគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលមានសមាសភាពដូចខាងក្រោម៖

១	ឯកឧត្តម ត្រាំ អ៊ុំធីត	រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍	ប្រធាន
២	ឯកឧត្តម កាន ប័ន្តមេត្តា	រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍	អនុប្រធាន
៣	ឯកឧត្តម ឌុប សុវណ្ណារី	រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច	សមាជិក
៤	ឯកឧត្តម ម៉ែន សុផល	រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
៥	ឯកឧត្តម សៅ ជីវ័ន្ត	រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
៦	ឯកឧត្តម ផែន ម៉ីនឈឿន	រដ្ឋលេខាធិការក្រសួងបរិស្ថាន	សមាជិក
៧	ឯកឧត្តម អ៊ុំ ប្រសា	រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម	សមាជិក
៨	ឯកឧត្តម សុះ មុះសិន	រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា	សមាជិក
៩	ឯកឧត្តម តន់ វ៉ាន់ថារ៉ា	រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម	សមាជិក
១០	ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ	នាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១១	ឯកឧត្តម ខួប មករា	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍	សមាជិក
១២	ឯ.នាយឧត្តមសេនីយ៍ ឃុន ឫច	អនុរដ្ឋលេខាធិការក្រសួងការពារជាតិ	សមាជិក
១៣	ឯកឧត្តម ជិន ម៉ីនថេន	អនុរដ្ឋលេខាធិការក្រសួងការបរទេសនិងសហ- ប្រតិបត្តិការអន្តរជាតិ	សមាជិក
១៤	ឯកឧត្តម វ៉ាន់ ផល្លា	អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	សមាជិក
១៥	ឯកឧត្តម សេរី ជិន៖	អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
១៦	ឯកឧត្តម ជិន វ៉ាន់លីន	អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌	សមាជិក
១៧	ឯកឧត្តម វ៉ា ស៊ីនហួត	អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន	សមាជិក



១៨	ឯកឧត្តម ហ៊ឺ វិរៈ	អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ	សមាជិក
១៩	ឯកឧត្តម សុខ គុណហាម	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
២០	លោកជំទាវ ឡុង សុផល្លី	អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី	សមាជិក
២១	លោកជំទាវ សៅ ត្រីពៅ	អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ	សមាជិក
២២	ឯកឧត្តម តុល ឃ្លីក	អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍និង ទូរគមនាគមន៍នៃក្រសួង ប.ទ.	លេខាធិការ
២៣	ឯកឧត្តម ជួន វ៉ាន	អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួង ប.ទ.	សមាជិក
២៤	ឯកឧត្តម សេង សុភាព	ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួង ប.ទ.	សមាជិក
២៥	ឯកឧត្តម ពេជ្រ វិជ្ជាគន្ធិ	អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ	សមាជិក
២៦	ឯកឧត្តម ស៊ីយ ឌីម៉ង់	អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅនៃក្រសួងរ៉ែ និងថាមពល	សមាជិក
២៧	ឯកឧត្តម ម៉ឺន បូធុត	ប្រតិភូរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន	សមាជិក
២៨	លោក ប្រាក់ ថាវអមិណ	អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ	សមាជិក
២៩	លោក ក្រុយ ចាសនា	អគ្គលេខាធិការរងនិងជាប្រធាននាយកដ្ឋាន ព័ត៌មានវិទ្យា នៃធនាគារជាតិនៃកម្ពុជា	សមាជិក
៣០	លោក អ៊ុន វិសិដ្ឋ	អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រនិង បច្ចេកវិទ្យា	សមាជិក
៣១	លោក ឌីង ជារ៉ា	ប្រធាននាយកដ្ឋានផែនការ ស្ថិតិ និងសរុប នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
៣២	លោក សោម សាវុធ	ប្រធាននាយកដ្ឋានព័ត៌មានវិទ្យានៃ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា	សមាជិក
៣៣	លោកស្រីបណ្ឌិត សុខ បូមី	ទីប្រឹក្សាទូរគមនាគមន៍កម្ពុជា	សមាជិក
៣៤	លោកឱសថការី លុក សានី	ប្រធានការិយាល័យបញ្ជីការនៃនាយកដ្ឋានឱសថ ចំណីអាហារ និងបរិក្ខារពេទ្យ នៃក្រសួងសុខាភិបាល	សមាជិក

ប្រការ ២..

គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យ ទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន មានមុខងារនិងភារកិច្ចដូចខាងក្រោម៖

- ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន
- លើកសំណើនិងផ្តល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីធ្វើការសម្រេចចិត្តក្នុងការដោះស្រាយបញ្ហាប្រឈម ចំពោះមុខដែលបានកើតឡើងនៅក្នុងពេលអនុវត្ត
- រៀបចំផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព
- សហការជាមួយអង្គការអន្តរជាតិនិងដៃគូអភិវឌ្ឍន៍នានា ដើម្បីកៀរគរជំនួយបច្ចេកទេសនិងថវិកាសម្រាប់ អនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឱ្យកាន់តែមាន ប្រសិទ្ធភាព
- សម្របសម្រួលដំណើរការពិគ្រោះយោបល់នានា ទាំងកម្រិតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអន្តរជាតិទាក់ទង និងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- រៀបចំរបាយការណ៍ប្រចាំ ០៦ (ប្រាំមួយ) ខែ ជូនរាជរដ្ឋាភិបាល ស្តីពីវឌ្ឍនភាពនិងបញ្ហាប្រឈម នានាក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដោយផ្អែកលើគោលដៅនិងសូចនាករដែលបានកំណត់ក្នុងគោលនយោបាយនេះ។

ប្រការ ៣..

គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យ ទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន មានសិទ្ធិបង្កើតក្រុមការងារជំនាញបច្ចេកទេសអន្តរក្រសួង និងអាច ប្រើប្រាស់មន្ត្រីរបស់ស្ថាប័នសាមី ដើម្បីចូលរួមអនុវត្តភារកិច្ចរបស់គណៈកម្មការអន្តរក្រសួង ដូចមានចែងក្នុងប្រការ២។

ប្រការ ៤..

គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យ ទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន មានសិទ្ធិអញ្ជើញមន្ត្រីជំនាញជាតិនិងអន្តរជាតិមកចូលរួមផ្តល់ យោបល់បន្ថែមលើការងារនេះ។

ប្រការ ៥..

អនុប្រធាន សមាជិក និងលេខាធិការនៃគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ត្រូវចូលរួមប្រជុំតាម ការកោះអញ្ជើញរបស់ប្រធាន។ ប្រធានអាចប្រគល់ភារកិច្ចដឹកនាំកិច្ចប្រជុំជូនអនុប្រធាន ក្នុងករណីមានធុរៈ។

ប្រការ ៦..

សមាជិកគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងក្រុមការងារជំនាញបច្ចេកទេស អាចប្រើប្រាស់ថវិការបស់ស្ថាប័នសាមី ដើម្បីបំពេញបេសកកម្ម។

ប្រការ ៧..

គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មានសិទ្ធិប្រើប្រាស់របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ប្រការ ៨..

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ ៩..

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៩
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ...០២/នស/៩៤...សហវ/៩៤

ប្រកាស

ស្តីពី

ការបង្កើតក្រុមការងារចងក្រងស្ថិតិ
និងសម្របសម្រួលព័ត៌មានទិន្នន័យអចលនវត្ថុ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញ ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញ ព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញ អនុក្រឹត្យលេខ ៤៨៨ អនក្រ/បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញ អនុក្រឹត្យលេខ ៨៦ អនក្រ/បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីលិខិតអនុញ្ញាតសាងសង់
- បានឃើញ អនុក្រឹត្យលេខ ១២៦ អនក្រ/បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់អគារសហកម្មសិទ្ធិ
- បានឃើញ អនុក្រឹត្យលេខ ១១៤ អនក្រ/បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៧ ស្តីពីការដាក់បញ្ជា ការផ្ទេរនូវសិទ្ធិលើការជួលរយៈពេលវែង ឬសិទ្ធិលើសម្បទានដីសេដ្ឋកិច្ច

- បានឃើញ អនុក្រឹត្យលេខ ៣៩ អនក្រ/បក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១ ស្តីពីការគ្រប់គ្រងបុរី
- បានឃើញ ប្រកាសលេខ ១៣៣០ សហវ.ប្រក ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ នាយកដ្ឋានក្រោមចំណុះអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
- យោងតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

ប្រការ១..

ត្រូវបានបង្កើត ក្រុមការងារចងក្រងស្ថិតិ និងសម្របសម្រួលព័ត៌មានទីផ្សារអចលនវត្ថុ ដែលមានសមាសភាពដូចខាងក្រោម៖

- | | |
|--|------------|
| ១. តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | ប្រធាន |
| ២. អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ | អនុប្រធាន |
| ៣. តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ០២ ទៅ ០៣ រូប | សមាជិក |
| ៤. តំណាងសាលារាជធានីភ្នំពេញ ចំនួន ០២ រូប | សមាជិក |
| ៥. តំណាងធនាគារជាតិនៃកម្ពុជា ចំនួន ០១ រូប | សមាជិក |
| ៦. តំណាងអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ចំនួន ០២ រូប | សមាជិក |
| ៧. តំណាងអគ្គនាយកដ្ឋានពន្ធដារ ចំនួន ០១ រូប | សមាជិក |
| ៨. តំណាងអគ្គនាយកដ្ឋានគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ចំនួន ០១ រូប | សមាជិក |
| ៩. តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចំនួន ០១ រូប | សមាជិក |
| ១០. តំណាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចំនួន ០១ រូប | សមាជិក |
| ១១. តំណាងនាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ជី និងប្រាតិភោគដោយអនុប្បទាន | លេខាធិការ។ |

សមាសភាពជាក់ស្តែង នៃក្រុមការងារចងក្រងស្ថិតិ និងសម្របសម្រួលព័ត៌មានទីផ្សារអចលនវត្ថុ ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រការ២..

ក្រុមការងារចងក្រងស្ថិតិ និងសម្របសម្រួលព័ត៌មានទីផ្សារអចលនវត្ថុ មានភារកិច្ចដូចខាងក្រោម៖

- ប្រមូល គ្រប់គ្រង និងចែករំលែកព័ត៌មានគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ
- ពិនិត្យកម្រិតហានិភ័យនៃទីផ្សារអចលនវត្ថុសំដៅចាត់វិធានការទប់ស្កាត់វិបត្តិទាន់ពេលវេលា
- ស្នើសុំកិច្ចសហការពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីសម្រួលដល់ការប្រមូល និងចែករំលែកព័ត៌មាន
- រៀបចំរបាយការណ៍ប្រចាំត្រីមាស និងឆមាសអំពីព័ត៌មានទីផ្សារអចលនវត្ថុ ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រការ៣..

សមាសភាពនៃក្រុមការងារ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។ ក្នុងករណីប្រធានអវត្តមាន អនុប្រធានត្រូវកោះអញ្ជើញ និងដឹកនាំកិច្ចប្រជុំជំនួសតាមការប្រគល់សិទ្ធិពីប្រធាន។



ប្រការ៤..

ក្រុមការងារចងក្រងស្ថិតិ និងសម្របសម្រួលព័ត៌មានទីផ្សារអចលនវត្ថុ មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបំពេញភារកិច្ចរបស់ខ្លួន។

ប្រការ៥..

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៦..

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៧

ហង្ស អូន ព័ន្ធមុនីរ័ត្ន

- កន្លែងទទួល៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - គ្រប់ក្រសួង ស្ថាប័ន
 - ធនាគារជាតិនៃកម្ពុជា
 - សាលារាជធានី ខេត្ត
 - ដូចប្រការ៦
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

Handwritten mark

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី